

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០

គោលដៅយុទ្ធសាស្ត្រចម្បង របស់ រ.ទ.ស.ភ. មានដូចខាងក្រោម៖

ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នា នៅក្នុងរាជធានីភ្នំពេញ។ វិភាគថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។ ប្រៀបធៀបបែបយុទ្ធសាស្ត្រ ជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។



លេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



លេខទូរស័ព្ទ: ៨៥៥(០)២៣៧២០៤៦
លេខទូរសារ: ៨៥៥(០)២៣៤២៧៦៥៧



អ៊ីម៉ែល:
ir@ppwsa.com.kh



ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ	ត្រីមាសទី៣ ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០១៨
ទ្រព្យសកម្មសរុប (ពាន់រៀល)	១.៧៨៥.២២៦.៥២៩	១.៦០៤.៣៤៣.៩២២	១.៤៤៩.៤០៨.៨១៥
បំណុលសរុប (ពាន់រៀល)	៨២១.៩៥៩.៦៨២	៦៩០.៦៣៩.២៨៣	៥៥០.០៧០.៧២៩
មូលធនសរុប (ពាន់រៀល)	៩៦៣.២៦៦.៨៤៧	៩១៣.៧០៤.៦៣៩	៨៩៩.៣៣៨.០៨៦

លទ្ធផលហិរញ្ញវត្ថុ	ត្រីមាសទី៣ ឆ្នាំ២០២០	ត្រីមាសទី៣ ឆ្នាំ២០១៩	ត្រីមាសទី៣ ឆ្នាំ២០១៨
ចំណូលសរុប (ពាន់រៀល)	៨៦.៥៥៥.០៧១	៦៣.៩៣១.១៩៩	៥៨.០៣៤.៩០០
ចំណេញមុនបង់ពន្ធប្រាក់ចំណេញ (ពាន់រៀល)	៣១.០៧៥.២៨៤	២៧.០៧២.៩១៩	១០.០៣៩.៩៣៦
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ (ពាន់រៀល)	២៧.១៤០.៨៤២	២១.៦៦៧.៨៧៩	៧.២០៧.២០៩
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ (ពាន់រៀល)	២៧.១៤០.៨៤២	២១.៦៦៧.៨៧៩	៧.២០៧.១៨៨


អនុបាតហិរញ្ញវត្ថុ	ត្រីមាសទី៣ ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០១៨	
អនុបាតសាធារណៈ				
អនុបាតសន្ទនីយភាព	អនុបាតចរន្ត (ចំនួនដង)	១,២៧	១,១៥	១,៧៩
	អនុបាតចរន្តលឿន (ចំនួនដង)	០,៨៥	០,៦២	១,១៥

		ត្រីមាសទី៣ ឆ្នាំ២០២០	ត្រីមាសទី៣ ឆ្នាំ២០១៩	ត្រីមាសទី៣ ឆ្នាំ២០១៨
អនុបាតចំណេញភាព	អនុបាតចំណេញធៀបនឹង ទ្រព្យសកម្ម (ភាគរយ)	១,៥៧	១,៤៥	០,៥១
	អនុបាតចំណេញធៀបនឹង មូលធន (ភាគរយ)	២,៨៦	៤,៣១	១,៥៣
	អនុបាតគម្លាតចំណេញដុល (ភាគរយ)	៤៣,៧៧	៣៤,៧១	២៤,២៩
	អនុបាតគម្លាតចំណេញភាព (ភាគរយ)	៣១,៣៥	៣៣,៨៩	១២,៤៧
	ចំណេញក្នុងមួយឯកតា មូលបត្រកម្មសិទ្ធិ (រៀល)	៣១២,០៦	២៤៩,១៣	៨៣,២១
អនុបាតលទ្ធភាពសងការប្រាក់ (ចំនួនដង)		៥,៣៦	៤៩,៦១	៣,២០




ក្រាហ្វិកអំពី ព័ត៌មានហិរញ្ញវត្ថុសង្ខេប


បម្រែបម្រួលតម្លៃភាគហ៊ុន (គិតជារៀល) និងទំហំជួញដូរ



ប្រាក់ចំណេញតាមបណ្តាឆ្នាំនីមួយៗ (លានរៀល)



ប្រាក់ចំណេញសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ (លានរៀល)



សមាសភាព ក្រុមប្រឹក្សាភិបាល





ឯកឧត្តម អ៊ឺ សុដា
 រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ
 បច្ចេកវិទ្យា និងនវានុវត្តន៍
 ប្រទានក្រុមប្រឹក្សាភិបាល



ឯកឧត្តម ហង្សិក ស៊ីម ស៊ីថា
 អគ្គនាយក
 រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម អ៊ឺ វ៉ាន់
 ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក
 នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ទួន ចារឹក្ត
 អភិបាលរងនៃគណៈអភិបាល
 រាជធានីភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ម៉ា ណូរ៉ាវីន
 តំណាងនិយោជិត
 នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ចាន់ យុនឆ្វេង
 អភិបាលមិនប្រតិបត្តិតំណាង
 ភាគហ៊ុនិកឯកជន
 សមាជិកក្រុមប្រឹក្សាភិបាល



លោក លេង សេង ម៉ូរ៉ា
 អភិបាលឯករាជ្យ
 សមាជិកក្រុមប្រឹក្សាភិបាល

សេចក្តីថ្លែងរបស់ ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម អ៊ូ សុដា
ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ

“ដោយទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល ជាមួយនឹងការឧបត្ថម្ភគាំទ្រពីក្រសួងអាណាព្យាបាលទាំងពីរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបំពេញភារកិច្ចដោយជោគជ័យ គ្រប់សកម្មភាពធុរកិច្ចរបស់ខ្លួន។ យើងកំពុងបន្តអភិវឌ្ឍសេវាទឹកស្អាតជារៀងរាល់ថ្ងៃ ទាំងគុណភាពទាំងបរិមាណ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជននៃទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ និងចូលរួមចំណែក ក្នុងដំណើរការអភិវឌ្ឍន៍របស់ទីក្រុងទាំងពីរ។”

ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ រ.ទ.ស.ភ. បានទទួលចំណូលសរុប៨៦.៥៨៥.០៧១.០០០រៀល និងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ៣១.០៧៥.២៨៤.០០០រៀល។

លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទមានចំនួន ២៧.១៤០.៨៤២.០០០រៀល។ ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (basic earnings per share) គឺ៣១២,០៦រៀល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញវិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម-សេវាកម្ម និងធានាគុណភាពទឹកស្អាតដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម។ ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។

សហប្រតិបត្តិការលើផ្នែកបច្ចេកទេសពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍ ទាំងក្នុង និងក្រៅប្រទេស ដើម្បីពង្រីកនិងអភិវឌ្ឍ រ.ទ.ស.ភ. ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។ បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានាដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។

សេវាដ៍មានប្រសិទ្ធភាព

យើងនៅតែបន្តធានាការផ្គត់ផ្គង់ទឹកស្អាត២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងគុណភាពដែលអាចទទួលទានបានដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេ។ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ យើងផលិតទឹកស្អាតបាន៥៩.១៨៧.២៨៨ម^៣។ ទន្ទឹមនេះយើងបានប្រើប៉ូលីអាលុយមីញ៉ូម ក្លរាយ(PAC) ជំនួសសាច់ជូរវិញដើម្បីបង្កើនគុណភាពទឹក និងកាត់បន្ថយចំណាយលើសារធាតុគីមី។



ជាលទ្ធផលនៅក្នុងត្រីមាសនេះ កំណើនអតិថិជនក្នុងត្រីមាសកើនចំនួន៥.១២៧បណ្តាញ។ ក្នុងនោះកំណើនអតិថិជនដែលមានចំណូលទាបចំនួន ១៣៥បណ្តាញ ដែលយើងតែងយកចិត្តទុកដាក់ជាទៀងទាត់។ ចំណែកអាត្រាទឹកបាត់បង់នៅក្នុងត្រីមាសទី៣ នេះ មានចំនួន ១២,៨៩% មូលហេតុលេចធ្លាយបំពង់ ដែលបណ្តាលមកពីមានការអភិវឌ្ឍន៍ និងជួសជុលពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ច្រើន។

យើងបានផ្សព្វផ្សាយពីការងារផ្គត់ផ្គង់ទឹកស្អាតរបស់យើង ដែលតែងធ្វើជាទៀងទាត់ជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍បានជ្រាបហើយរាល់សំណើផ្សេងៗដែលយើងបានទទួលពីអតិថិជនពាក់ព័ន្ធនឹងសេវាទឹកស្អាតត្រូវបានដោះស្រាយទាន់ពេលវេលា។ បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាត ត្រូវបានពង្រីកជារៀងរាល់ថ្ងៃដោយបំពង់ប្រវែង៤៨.៩៩៨,៦០ម៉ែត្រ ត្រូវបានដាក់ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ។

ការអនុវត្តន៍ការងាររបស់ក្រុមប្រឹក្សាភិបាល

លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី៤ អាណត្តិទី៧ របស់ រ.ទ.ស.ភ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី០៤ អាណត្តិទី៧ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទី នៅទីចាត់ការប្រតិបត្តិ រ.ទ.ស.ភ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម ៖

- ១. ឯកភាពឱ្យ រ.ទ.ស.ភ ធ្វើលិខិតស្នើសុំគោលការណ៍ពិក្រសួងអាណាព្យាបាលទាំងពីរ ដោយយោងតាមអនុសាសន៍ខាងលើ និងប្រគល់សិទ្ធិជូនឯកឧត្តមអគ្គនាយក ដើម្បីមុខការអនុវត្តបន្តតាមនីតិវិធី។
- ២. ឯកភាពជាគោលការណ៍ ទៅលើតម្រូវការចាក់ដីបំពេញទីតាំងនេះ តែតម្លៃត្រូវពិចារណានាពេលក្រោយ ដោយសារមិនទាន់មានតម្រូវការបន្ទាន់ និងចំពោះមុខនៅឡើយ ព្រមទាំងគាំទ្រលើវិធីសាស្ត្រអនុវត្តគម្រោងនេះចំនួន៣ជម្រើសគឺ៖
 - ១) ស្តារដីបាតបឹងនៅក្បែរនោះមកចាក់បំពេញទីតាំងដីខាងលើដោយស្នើសុំការគាំទ្រពីសាលារាជធានីភ្នំពេញ ទៅតាមលទ្ធភាពជាក់ស្តែង។
 - ២) ប្រើប្រាស់កញ្ចប់ថវិកាណាមួយរបស់ រ.ទ.ស.ភ ដើម្បីសាងសង់ទំនប់របងព័ទ្ធព្រំដី។
 - ៣) ស្នើសុំការគាំទ្រឧបត្ថម្ភពីរាជរដ្ឋាភិបាលទៅលើចំណាយសម្រាប់គម្រោងនេះ ក្នុងបុព្វហេតុការងារផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ។
- ៣. ឯកភាពទាំងស្រុងទៅលើរបាយការណ៍លទ្ធផលការងារឆ្នាំ២០២០ (ប៉ាន់ស្មាន៤ខែបូក៨ខែ) និងអនុម័ត-ឯកភាពជាឯកច្ឆន្ទលើរាល់សំណើដែលបានលើកឡើងសម្រាប់ផែនការឆ្នាំ២០២១ និងបានឯកភាពដំឡើងប្រាក់បៀវត្សរ៍ មូលដ្ឋាន ១០% ជូនដល់មន្ត្រី-និយោជិតក្នុងក្របខណ្ឌទាំងបួន ព្រមទាំងយល់ព្រមឱ្យ រ.ទ.ស.ភ តបណ្តាញទឹកស្អាតមិនគិតថ្លៃជូនអតិថិជននៅត្បូងឃ្មុំ ដោយត្រូវបញ្ជាក់ឱ្យបានច្បាស់ក្នុងសេចក្តីជូនដំណឹងអំពីសុពលភាពនៃការតបណ្តាញ មិនគិតថ្លៃនេះ។
- ៤. អនុម័ត-ឯកភាពទាំងស្រុងលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មត្រីមាសទី៣ ឆ្នាំ២០២០ និងគម្រោងផែនការកិច្ចលទ្ធកម្មសម្រាប់ឆ្នាំ២០២១។
- ៥. ឯកភាពទាំងស្រុងលើលទ្ធផលរបាយការណ៍ប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០២០ និងបានអនុម័ត-ឯកភាពលើគម្រោងចំណាយសម្រាប់ឆ្នាំ២០២១។
- ៦. ឯកភាពឱ្យមេធាវីអនុវត្តតាមអនុសាសន៍របស់ក្រុមប្រឹក្សាភិបាលមួយជំហានសិន ដោយត្រូវសហការជាមួយលេខាធិការសហគ្រាសក្នុងការអនុវត្តតាមអនុសាសន៍របស់ក្រុមប្រឹក្សាភិបាល។ ក្នុងកិច្ចប្រជុំលើកក្រោយ មេធាវីត្រូវបន្តធ្វើបទបង្ហាញជាបន្តទៀត។
- ៧. បានពិភាក្សា និងសម្រេចរួចហើយ ក្នុងរបៀបវារៈទី២ខាងលើ។

- ៨. ឯកភាពទទួលជ្រាបជាបាយការណ៍ និងស្នើឱ្យ រ.ទ.ស.ភ ធ្វើលិខិតជម្រាបជូនសាលារាជធានីភ្នំពេញ អំពីផែនការដាក់
បំពង់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥។
- ៩. ឯកភាពទាំងស្រុងលើលទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី៣ ឆ្នាំ២០២០ និងបានអនុម័ត-ឯកភាពលើគម្រោងសេវា
សវនកម្មឆ្នាំ២០២១។
- ១០. សម្រេចជាឯកច្ឆន្ទ ជំរឿងលេខាធិការដ្ឋាន និងអង្គភាពលទ្ធកម្ម ឱ្យមានថ្នាក់ស្មើនាយកដ្ឋាន ដូចគ្នានឹងនីតិកម្ម និង
អធិការកិច្ច សវនកម្មផ្ទៃក្នុង និងមណ្ឌលព័ត៌មានវិទ្យា។

រ.ទ.ស.ភ មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការពង្រីកបណ្តាញចែកចាយទឹក ដោយមានទំនាក់ទំនងជាមួយនឹងការពង្រីក
សមត្ថភាពប្រព្រឹត្តកម្ម ហើយការពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ គឺធ្វើយ៉ាងណាការរក្សាអត្រា និងស្តង់ដារដូចគ្នា នៅក្នុង
រាជធានីភ្នំពេញ និងតាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ យើងគ្រោងផលិត
ទឹកស្អាត៥៨.២៥៩.៨០០ម^៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម៥៥.១៥០,០០ម៉ែត្រ និងគ្រោងចំណូលសរុប
ចំនួន៨៤.៨២៥.៧៨៧.០០០រៀល និងចំណាយសរុបចំនួន៥៦.២១៤.៣៧៧.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សា-
ភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំសូមថ្លែងសេចក្តីជឿជាក់គុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលអាណាព្យាបាលទាំងពីរ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងភាគហ៊ុនិក
ទាំងអស់ ដែលបានផ្តល់ទំនុកចិត្តនិងការគាំទ្រចំពោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

យើងក៏មានមោទនភាព និងសូមថ្លែងអំណរគុណចំពោះមន្ត្រី និងនិយោជិតគ្រប់ថ្នាក់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែល
បានខិតខំបំពេញការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់ជំរុញឱ្យបានសម្រេចនូវលទ្ធផលដ៏ល្អប្រសើរនេះ។

ថ្ងៃ អង្គារ ១០ រោច ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០
ប្រធានក្រុមប្រឹក្សាភិបាល






មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	iii
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	v
ផ្នែកទី១.-ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	០១
ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	០១
ខ- លក្ខណៈធុរកិច្ច	០១
ផ្នែកទី២.-ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	០២
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	០២
ខ- រចនាសម្ព័ន្ធចំណូល	០៨
ផ្នែកទី ៣.-របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	១០
ផ្នែកទី៤.-ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	៣៦
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៣៦
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	៤០
គ- ការប្រែប្រួលសំខាន់ៗលើការលក់និងចំណូល	៤០
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់និងថ្លៃទំនិញ	៤០
ង- ផលប៉ះពាល់នៃអតិផរណា	៤១
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធនិងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល	៤១
ផ្នែកទី ៥.-ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន	៤២
ហត្ថលេខាអភិបាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	៤៣

ផ្នែកទី ១.- ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

- ◆ ឈ្មោះជាអក្សរខ្មែរ: រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)
- ◆ ឈ្មោះជាអក្សរឡាតាំង: PHNOM PENH WATER SUPPLY AUTHORITY (PPWSA)
- ◆ អក្សរកូដស្តង់ដារ: KH1000010004
- ◆ ទីស្នាក់ការ: អគារ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- ◆ លេខទូរស័ព្ទ: +៨៥៥(០)២៣៦៣៥៨០៨០ / ៧២៤០៤៦
- ◆ លេខទូរសារ: +៨៥៥(០)២៣៤២៧៦៥៧
- ◆ គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- ◆ លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩E/២០១២
កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- ◆ លេខអាជ្ញាបណ្ណអាជីវកម្ម: អនុក្រឹត្យលេខ៥២អនក្រ.បក
ចេញដោយ: រាជរដ្ឋាភិបាលកម្ពុជា
កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦
- ◆ សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ: ០១២/១២គ.ម.ក/ស.ស.រ.
កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ◆ ឈ្មោះបុគ្គលតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **ឯកឧត្តមបណ្ឌិត ស៊ីម ស៊ីថា**

ខ- លក្ខណៈនៃធុរកិច្ច

- ◆ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សា មធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។
- ◆ ប្រើប្រាស់នូវគ្រប់វិធានការដើម្បី បង្កើន ផលិតកម្ម សេវាកម្មនិងធានាគុណភាពទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម។
- ◆ ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុង ឬក្រៅប្រទេសតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។
- ◆ សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ. ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ◆ ធានាឲ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។

ផ្នែកទី ២.- ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក.១- លទ្ធផលការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់

ក.១.១- លទ្ធផលការងារប្រតិបត្តិកម្ម

បន្តធានាផ្គត់ផ្គង់ទឹកស្អាតស្របទៅតាមតម្រូវការប្រើប្រាស់របស់អតិថិជន ដោយដំណើរការប្រព័ន្ធផលិតកម្ម ដែលមានស្រាប់ និងធានាគុណភាពទឹកស្អាតគ្មានមេរោគ និងអាចផឹកបានពីបណ្តាញដោយផ្ទាល់។

ជារួមការងារប្រតិបត្តិកម្មទឹកស្អាតនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ មានដូចក្នុងតារាងខាងក្រោម៖

បរិយាយ	ផែនការ (គិតជា ម៉ែត្រគូប)	អនុវត្តជាក់ស្តែង (គិតជា ម៉ែត្រគូប)	អត្រា (គិតជា %)
រោងចក្រភូមិព្រែក	១៤.៦០០.០០០	១៥.១៨៨.៧៨៨	១០៤
រោងចក្រជ្រោយចង្វារ	១៥.០២៨.០០០	១៤.៩៤០.៤៥៩	៩៩
រោងចក្រចំការមន	៤.១៤០.០០០	៥.០០៧.២៣០	១២១
រោងចក្រនិរោធ	២៤.៣៨០.០០០	២៣.៩៦២.៤៦៨	៩៨
រោងចក្រម្តេច	១៦៥.៦០០	៧២.១៩៧	៤៤
រោងចក្រត្បូងឃ្មុំ	-	១៦.១៤៦	-
សរុប	៥៨.៣១៣.៦០០	៥៩.១៨៧.២៨៨	១០១

ត្រួតពិនិត្យគុណភាពទឹកតាមរោងចក្រផលិតទឹកទាំងបីចំនួន៣ដង/ថ្ងៃ ត្រួតពិនិត្យគុណភាពទឹកនៅតាមបណ្តាញចែកចាយចំនួន ៨០កន្លែង/សប្តាហ៍យ៉ាងទៀតទាត់ គុណភាពទឹកស្ថិតក្នុងកម្រិតអនុញ្ញាតរបស់ស្តង់ដារគុណភាពទឹកផឹកថ្នាក់ជាតិ។ ការងារត្រួតពិនិត្យគុណភាពទឹក ទាំងនៅតាមរោងចក្រ និងតាមបណ្តាញចែកចាយតាមយន្តការ និងកម្មវិធីមានស្រាប់បានជាប់លាប់ និងទៀងទាត់ ដោយធានាបាននូវគុណភាពទឹកគ្មានមេរោគ និងផឹកបានដោយផ្ទាល់ពីបណ្តាញ ស្របតាមស្តង់ដារទឹកផឹករបស់អង្គការសុខភាពពិភពលោក។

មុខវិភាគ	ឯកតា	WHO	រោងចក្រ ភូមិព្រែក	រោងចក្រ ជ្រោយចង្វារ	រោងចក្រ ចំការមន	រោងចក្រ និរោធ	រោងចក្រ ម្តេច	រោងចក្រ ត្បូងឃ្មុំ	បណ្តាញ ចែកចាយ
ភាពល្អក់	NTU	≤ ៥	០,២៤	០,៦១	០,១៣	១,១០	១,១០	១,៥៣	០,៨០
តម្លៃប៉េហាស់	pH	៦,៥ - ៨,៥	៧,៣៦	៧,៤៤	៧,៣៧	៧,៤៩	៧,៤៩	៧,៥១	៧,៤៧
ក្លរីនេស	mg/l	០,១ - ១	១,៣២	១,០៦	០,៩៦	០,៨១	០,៨១	០,០៤	០,៣០
ក្លរីនេសរុប	mg/l	<២	១,៤៣	១,១៧	១,១០	១,០៣	១,០៣	០,០៦	០,៤១
មេរោគកូលីហ្វម	cfu/100ml	០	០	០	០	០	០	០	០
មេរោគអ៊ីកូលី	cfu/100ml	០	០	០	០	០	០	០	០



ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.១- លទ្ធផលការងារប្រព្រឹត្តកម្មប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់ (ត)

ក.១.២- លទ្ធផលការងាររៀបចំ ប្រព័ន្ធចែកចាយទឹកស្អាត

បរិយាយ

អនុវត្តជាក់ស្តែង


(គិតជាម៉ែត្រ)

១- ខណ្ឌចំការមន	១៩១,១០
២- ខណ្ឌទួលគោក	១៨៧,២០
៣- ខណ្ឌឫស្សីកែវ	៥.០៧០,៥០
៤- ខណ្ឌមានជ័យ	១.៥៣៩,៥០
៥- ខណ្ឌដង្កោ	៧.៦៨៤,២០
៦- ខណ្ឌពោធិ៍សែនជ័យ	៨.៩០៨,៨០
៧- ខណ្ឌសែនសុខ	៥.៤៨៦,៨០
៨- ខណ្ឌជ្រោយចង្វារ	៩.៩៩២,០០
៩- ខណ្ឌច្បារអំពៅ	៨.៨០៣,៩០
១០- ខណ្ឌព្រៃកញ្ជ័រ	៣១៥,៩០
១១- ក្រុងតាខ្មៅ	៨១៨,៧០
សរុប	៤៨.៩៩៨,៦០



ប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ

(គិតជាគីឡូម៉ែត្រ)




ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.១- លទ្ធផលការងារប្រព្រឹត្តកម្មប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់ (ត)

ក.១.៣- លទ្ធផលការងារកាត់បន្ថយទឹកបាត់បង់

អត្រាទឹកបាត់បង់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅត្រីមាសទី៣ ឆ្នាំ២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបន្ថយទឹកបាត់បង់មកនៅត្រឹមអត្រា១២,៨៩% ដូចបានបង្ហាញក្នុងក្រាហ្វិចខាងក្រោម។

ក្រាហ្វិចបង្ហាញពីអត្រាទឹកបាត់បង់ពីឆ្នាំ២០០៣ ដល់ត្រីមាសទី៣ ឆ្នាំ២០២០ (គិតជាភាគរយ)



២០០៣ ២០០៤ ២០០៥ ២០០៦ ២០០៧ ២០០៨ ២០០៩ ២០១០ ២០១១ ២០១២ ២០១៣ ២០១៤ ២០១៥ ២០១៦ ២០១៧ ២០១៨ ២០១៩ ត្រីមាសទី៣ ឆ្នាំ២០២០




ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក.២.១-ការងារផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋមានចំណូលទាប

បើគិតចាប់ពីពេលអនុវត្តកម្មវិធី “ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប” រហូតដល់ចុងត្រីមាសទី៣ ឆ្នាំ២០២០នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាបសរុប៣៦.៨២៩បណ្តាញ។ ក្នុងត្រីមាសនេះបានឧបត្ថម្ភធនសរុបចំនួន ១៣៥បណ្តាញ។

បណ្តាញអតិថិជនមានចំណូលទាប ក្នុងគ្រាតាមបណ្តាឆ្នាំនីមួយៗ



ការវាយតម្លៃ

ការផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋមានចំណូលទាប ពិសេសប្រជាពលរដ្ឋក្រីក្រនៅមានលក្ខណៈប្រមូលផ្តុំក្នុងសហគមន៍ដែលកន្លងមកមិនធ្លាប់បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីរដ្ឋក្នុងតម្លៃមួយ សមស្របទៅជាងឯកជន ផ្គត់ផ្គង់២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុង១សប្តាហ៍ធានានូវគុណភាពហូបបានផ្ទាល់ពីក្បាលម៉ាស៊ីន និងមានការឧបត្ថម្ភធនផងនោះបានធ្វើឲ្យប្រជាពលរដ្ឋមានចំណូលទាប សប្បាយ-រីករាយ និងជឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងម្ចាស់ជំនួយដែលបានយកចិត្តទុកដាក់ចំពោះដីភាពរស់នៅរបស់ពួកគាត់។

តមណ្ឌលទូទៅនៃប្រជាពលរដ្ឋមានចំណូលទាប	សរុប (គ្រួសារ)	ក្នុងក្រុង (គ្រួសារ)	ខាងក្រៅ (គ្រួសារ)
បង់រំលស់១២ខែ	-	-	-
ឧបត្ថម្ភធន៣០% និងបង់រំលស់១២ខែ	០១	-	០១
ឧបត្ថម្ភធន៥០% និងបង់រំលស់១២ខែ	៣៨	-	៣៨
ឧបត្ថម្ភធន៧០% និងបង់រំលស់១២ខែ	១៨	០១	១៧
ឧបត្ថម្ភធន១០០% និងបង់រំលស់០៤ខែ	៧៨	០៤	៧៤
សរុប	១៣៥	០៥	១៣០

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម (ត)

ក.២.២-ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន

- ការងារតបណ្តាញចូលផ្ទះ

ការងារតបណ្តាញចូលផ្ទះត្រូវអនុវត្តតាមបែបបទដំណើរការតាមស្តង់ដារមួយដែលមានលក្ខណៈសាមញ្ញ និងងាយអនុវត្តទាំងមន្ត្រី-និយោជិតរបស់ រ.ទ.ស.ភ. និងអតិថិជន។ គោលបំណងរបស់ រ.ទ.ស.ភ. គឺជួយសម្រួលប្រជាពលរដ្ឋក្នុងការបំពេញបែបបទតបណ្តាញទឹកឲ្យបានលឿនទទួលបានប្រាក់ថ្លៃទឹកនៅនឹងកន្លែងកាត់បន្ថយការចំណាយលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


- ការងារគ្រប់គ្រងអតិថិជន

យើងគ្រប់គ្រងអតិថិជនបានល្អនិងមានប្រសិទ្ធភាពដោយ៖

- បញ្ចូលទិន្នន័យអតិថិជនតបណ្តាញថ្មីនិងទិន្នន័យនាឡិកាប្តូរថ្មីទៅក្នុងប្រព័ន្ធបានត្រឹមត្រូវនិងទាន់ពេលវេលា“មិនលើសពីបីថ្ងៃការងារក្រោយថ្ងៃតបណ្តាញនិងប្តូរនាឡិកាប្តូរ”។
- បញ្ចូលរាល់សំណើកែតម្រូវទិន្នន័យអតិថិជនទៅក្នុងប្រព័ន្ធទាន់ពេលវេលា។
- ធ្វើBack Up ទុករាល់ថ្ងៃនិងសប្តាហ៍ ទិន្នន័យអតិថិជននៅក្នុងប្រព័ន្ធដើម្បីធានាសុវត្ថិភាពដោយធ្វើការត្រួតពិនិត្យនៅរាល់ចុងត្រីមាសទៀតផង ។
- ធ្វើការថែទាំកុំព្យូទ័រនិង Hardware ទូទាំងអង្គភាពតាមកម្មវិធីដែលបានកំណត់។

ប្រភេទអតិថិជន	២០១៦	២០១៧	២០១៨	២០១៩	ត្រីមាសទី៣ ២០២០
ជីវភាព	២៥១.០៦៧	២៧១.៣១៧	៣០១.៨៣៤	៣២១.២១២	៣៣១.៩៤៦
អាជីវកម្ម	៥៤.២២៨	៥៥.៨៩១	៥៨.៧៨៩	៦២.៣៦៦	៦៧.១៤២
អង្គការរដ្ឋ	៦៥៥	៦៥៥	៦៦៤	៦៩៦	៧៤០
អ្នកលក់ទឹក	១១	០៨	០៧	០៧	១០
តំណាងចែកចាយ	២២	២០	២១	១៧	០២
Standpipe	-	-	១៤	១៧	១៧
បន្ទប់ជួល	៤.៨៥២	៥.៣៩៧	៥.៧០៣	៥.៧៥២	៥.៧៧០
សរុប	៣១០.៨៣៥	៣៣៣.២៨៨	៣៦៧.០៣២	៣៩០.០៦៧	៤០៥.៦២៧

ក្រាហ្វិចបង្ហាញពីបំណែងចែកអតិថិជនចុងត្រីមាសទី៣ ឆ្នាំ២០២០ (អតិថិជនសរុបចំនួន៖៤០៥.៦២៧អតិថិជន)



ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.៣- ការងារគ្រប់គ្រងធនធានមនុស្ស


ក្នុងត្រីមាសទី៣នេះ រ.ទ.ស.ក. មានមន្ត្រីនិយោជិតទាំងអស់ចំនួន១.១២៦រូប (នារី៖១៩៥រូប) ក្នុងនោះមាន៖

- មន្ត្រីក្របខ័ណ្ឌរដ្ឋចំនួន០២រូប គឺអគ្គនាយក និងអគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច និងផ្សារមូលបត្រ និងជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
- មន្ត្រីនិយោជិតក្របខ័ណ្ឌសហគ្រាស ចំនួន១.០៦៧រូប (នារី៖១៩៣រូប)
- និយោជិតសាកល្បងការងារ ចំនួន ១១រូប
- និយោជិតជាប់កិច្ចសន្យា ចំនួន ៤៦រូប(នារី៖០២រូប)

ក.៣.១- ការអនុវត្តន៍លក្ខន្តិកៈបុគ្គលិក និងបទបញ្ជាផ្ទៃក្នុង

- ចំនួនបុគ្គលិកដែលបានប្រើប្រាស់ក្នុងរយៈកាលកន្លងមកក្នុងកម្រិត២,៧៨ លើ១.០០០អតិថិជន (ចំនួនអតិថិជនសរុបចុងគ្រា៤០៥.៦២៧)។
- ការអនុវត្តន៍តួនាទីភារកិច្ចវិន័យការងារពេលម៉ោងធ្វើការសំលៀកបំពាក់ និងការប្រើប្រាស់សម្ភារការពារសុវត្ថិភាពពលកម្មរបស់មន្ត្រី-និយោជិតកម្មករកាន់តែប្រសើរ។

ក.៣.២- កម្រិតជំនាញរបស់មន្ត្រីនិយោជិត



ផ្នែកទី ២.- ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

ខ- ចំណូលសម្ព័ន្ធចំណូល


ល. រ	ប្រភេទចំណូល	ត្រីមាសទី៣ ឆ្នាំ២០២០		ត្រីមាសទី៣ ឆ្នាំ២០១៩		ត្រីមាសទី៣ ឆ្នាំ២០១៨	
		បរិមាណ (ពាន់រៀល)	ភាគរយ	បរិមាណ (ពាន់រៀល)	ភាគរយ	បរិមាណ (ពាន់រៀល)	ភាគរយ
១	ចំណូលពីការលក់	៧១.០៥៣.៧៨៩	៨២,០៦%	៥៥.៧៦២.១១១	៨៧,២២%	៥៣.៦១៩.៦៨៤	៩៣,៣៩%
២	កម្រៃពីសេវាសាងសង់	៧.៨៣៨.១២០	៩,០៥%	១.៨៥៧.៦៦៧	២,៩១%	៩៩០.៧៧៥	១,៧១%
៣	ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណ	-	-	១.៨៥៨.៥៥៨	២,៩១%	-	-
៤	ចំណូលផ្សេងៗ	៧.៦៩៣.១៦២	៨,៨៩%	៤.៤៥២.៨៦៣	៦,៩៧%	៣.៤២៤.៤៤១	៥,៩០%
	ចំណូលសរុប	៨៦.៥៨៥.០៧១		៦៣.៩៣១.១៩៩		៥៨.០៣៤.៩០០	





ផ្នែកទី ៣.- របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញ ដោយសវនករឯករាជ្យ

សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(បុរេបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ
ពីរបាយការណ៍ជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ឯកសារអង់គ្លេស
ត្រូវបានយកជាគោល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា	ទំព័រ
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន	២
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប	៣ - ៤
របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប	៥
របាយការណ៍បម្រែបម្រួលមូលធនសង្ខេប	៦
របាយការណ៍លំហូរសាច់ប្រាក់សង្ខេប	៧ - ៨
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	៩ - ២៣



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលរបាយការណ៍ហិរញ្ញវត្ថុសង្ខេបរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញហៅកាត់ថា (“រ.ទ.ស.ភ”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប របាយការណ៍បម្រែបម្រួលមូលធនសង្ខេប និង របាយការណ៍លំហូរសាច់ប្រាក់សង្ខេបសម្រាប់ត្រីមាស និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមផ្សេងៗ (ត្រូវបានគេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុ សង្ខេបបណ្តោះអាសន្ន”) បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា”។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល

ស៊ឹម ស៊ីថា
អគ្គនាយក

ស៊ឹម គឹមលាង
អគ្គនាយករងទទួលបន្ទុក
ការងារហិរញ្ញកិច្ច និងផ្សារមូលបត្រ

ស៊ឹម សុថា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
រាជធានីភ្នំពេញថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

**របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
ដូនចំពោះភាគហ៊ុនិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២)

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យនូវ របាយការណ៍ហិរញ្ញវត្ថុសង្ខេប របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញហៅកាត់ថា (“រ.ទ.ស.ភ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់រយៈពេល៩ខែ និងសេចក្តីសង្ខេបកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមផ្សេងៗ (ត្រូវបានគេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន”)។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលការខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នដោយផ្អែកលើការត្រួតពិនិត្យឡើងរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិកម្ពុជាលើការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុរួមមាន ការចោទសួរឬគ្រឿងដែលពាក់ព័ន្ធផ្ទាល់នឹងព័ត៌មានហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផល យើងខ្ញុំមិនអាចធ្វើការធានាថាបានដឹងនូវរាល់បញ្ហាសំខាន់ៗដែលអាចនឹងកំណត់បានប្រសិនបើធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថា មិនមានបញ្ហាណាមួយដែលធ្វើអោយយើងខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបរបស់ រ.ទ.ស.ភ ដែលបានភ្ជាប់មកជាមួយនេះមិនបានរៀបចំឡើងគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ មិនស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា នោះទេ។

២០០

ថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
រាជធានីភ្នំពេញថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	៤	១.៤៩៧.៩៣០.៣៣០	១.៣៧៤.០៣១.៥៥៤
ទ្រព្យសកម្មអរូបី		១៣.៤១២.៩៤៩	១៣.៤១១.០១៣
		<u>១.៥១១.៣៤៣.២៧៩</u>	<u>១.៣៨៧.៤៤២.៥៦៧</u>
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ		៨២.០១៥.៨៧៦	១០៣.៧៥៥.៨៦៨
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវ ទទួលផ្សេងៗ		៤៤.១០១.១៧៩	១៣.៥៦៤.៨០១
កិច្ចសន្យាទ្រព្យសកម្ម	១០	៣៧.១១៤.៤៦៦	១៣.៣២១.០៨៣
ឥណទានផ្តល់ឱ្យបុគ្គលិក		៧.៩៥៦.៦៥១	៧.៨២៦.២១៤
ការវិនិយោគរយៈពេលខ្លី	៥	៣៥.៩៩៥.៥០៧	១៧.៩០៩.២៦៧
គណនីពន្ធផ្សេងៗត្រូវទទួល		៥.៣១២.០៥២	៥.៣១២.០៥២
សមតុល្យសាច់ប្រាក់ និងធនាគារ		៦១.៣៨៧.៥១៩	៥៥.២១២.០៧០
		<u>២៧៣.៨៨៣.២៥០</u>	<u>២១៦.៩០១.៣៥៥</u>
ទ្រព្យសកម្មសរុប		<u><u>១.៧៨៥.២២៦.៥២៩</u></u>	<u><u>១.៦០៤.៣៤៣.៩២២</u></u>
មូលធន និងបំណុល			
មូលធនរបស់ភាគហ៊ុនិក			
ដើមទុន		៥៤១.២២៧.២៨២	៥៤១.២២៧.២៨២
ទុនបម្រុង	៦	៣៥២.៤៧៣.៥៣៣	៣៣៩.១៨៥.៤៤៤
ចំណេញរក្សាទុក		៦៩.៥៦៦.០៣២	៣៣.២៩១.៩១៣
		<u>៩៦៣.២៦៦.៨៤៧</u>	<u>៩១៣.៧០៤.៦៣៩</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប (ត)
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	៧	៤៣៩.៦៤២.៣៨៤	៣០៣.៩៤៨.១៤៤
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	១៩.៣២៤.៥៧១	២០.៩៥៩.៨៣៨
បំណុលពន្ធពន្យារ		៦៤.៦៦៦.៣១១	៥៩.៥២៦.៨២៨
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ ផ្សេងៗ	៩	៦៤.២៧៦.៩២០	៦៥.៣៩៨.៨៧៩
		<u>៥៨៧.៩១០.១៨៦</u>	<u>៤៤៩.៨៣៣.៦៨៩</u>
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ ផ្សេងៗ	៩	១៨៣.៦០៥.៧៣៦	១៩៦.៦៦១.៣៣៣
ប្រាក់កម្ចី	៧	៣៤.២១៤.០៦៩	៣៣.១៣៦.៦៩៨
កិច្ចសន្យាបំណុល	១០	៤.៦១៦.៤៣៥	២.៨៧៦.២៦០
ពន្ធលើប្រាក់ចំណេញត្រូវបង់		១១.៦១៣.២៥៦	៨.១៣១.៣០៣
		<u>២៣៤.០៤៩.៤៩៦</u>	<u>២៤០.៨០៥.៥៩៤</u>
បំណុលសរុប		<u>៨២១.៩៥៩.៦៨២</u>	<u>៦៩០.៦៣៩.២៨៣</u>
មូលធនរបស់ភាគហ៊ុនិក និងបំណុលសរុប		<u>១.៧៨៥.២២៦.៥២៩</u>	<u>១.៦០៤.៣៤៣.៩២២</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបត្រូវបានរៀបចំឡើងដោយផ្អែកលើព័ត៌មានហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប

សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម			
		សម្រាប់រយៈពេល ៣ខែ ៣០ កញ្ញា ២០២០ ^(១) គិតជាពាន់រៀល	សម្រាប់រយៈពេល ៣ខែ ៣០ កញ្ញា ២០១៩ ^(២) គិតជាពាន់រៀល	សម្រាប់រយៈពេល ៩ខែ ៣០ កញ្ញា ២០២០ ^(១) គិតជាពាន់រៀល	សម្រាប់រយៈពេល ៩ខែ ៣០ កញ្ញា ២០១៩ ^(២) គិតជាពាន់រៀល
ចំណូល៖					
ចំណូលពីការលក់		៧១.០៥៣.៧៨៩	៥៥.៧៦២.១១១	២០៥.០៥៩.០៥៨	១៥៩.៨១០.៨៨៤
កម្រៃពីការសាងសង់		៧.៨៣៨.១២០	១.៨៥៧.៦៦៧	១៤.៩៩០.៩២៤	៣.២១៨.០៤២
ចំណេញពីការប្តូររូបិយប័ណ្ណ - សុទ្ធ		-	១.៨៥៨.៥៥៨	-	១.៦៧៩.៥៨១
ចំណូលផ្សេងៗ		៧.៦៩៣.១៦២	៤.៤៥២.៨៦៣	១៧.៤៣៣.៧៤៦	១១.៥៥៦.៩៩១
		<u>៨៦.៥៨៥.០៧១</u>	<u>៦៣.៩៣១.១៩៩</u>	<u>២៣៧.៤៨៣.៧២៨</u>	<u>១៧៦.២៦៥.៤៩៨</u>
ចំណាយ៖					
ចំណាយរំលស់ទ្រព្យសកម្មរូបិយ និងទ្រព្យសកម្មអរូបិយ		(១២.៥២៥.៣១០)	(១២.៥១០.២១០)	(៣៧.៩៣៤.៨៤៥)	(៣៧.១១៩.០៧៨)
ចំណាយថ្លៃអគ្គិសនី		(៨.៦៦៧.៨៤១)	(៩.៩៥៧.០៦២)	(២៧.៥៥៩.៣០០)	(២៧.២៩៣.២៦០)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយ ពាក់ព័ន្ធផ្សេងៗ		(១៣.៦២៨.៦៧៥)	(១១.៨០៤.១៤៨)	(៤១.៥៨៤.០៥៩)	(៣៥.៩៨៩.៤០០)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត		(៣.១៧៧.៩៥៨)	(២.៣៣៩.៩៣១)	(៧.១៧៣.៧៨០)	(៥.៤៩៩.៥៨២)
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់បណ្តាញទៅ តាមគេហដ្ឋាន		(៦៣៥.៥៧០)	(៧៥៧.៨៣២)	(១.៨១៦.៤១០)	(២.៤៣៩.០០៤)
ចំណាយជួសជុល និងថែទាំ		(២.១៦៥.៥៨៣)	(១.៧២៧.៨៦០)	(៧.៤០៣.៨៩៨)	(៤.៩១៧.៩៥៨)
ចំណាយសេវាសាងសង់		(៦.២៧៨.៨៨៤)	(១.២៧៥.៦១៣)	(១១.៥៧០.១៥១)	(២.១៧២.៤០២)
ការប្រែប្រួលនៃឱនភាពលើឥណទាន ផ្តល់ ឱ្យបុគ្គលិក		៣១៣.០៤៩	២០៨.៦៩៩	១៣០.៤៣៧	២.៥៥៦.៥៦៣
ចំណាយប្រតិបត្តិការផ្សេងៗ		(១.៣២៩.៩១២)	(១.៥៧៥.៧១៨)	(៥.៧១៩.១៣៤)	(៥.៧៥១.០៩៦)
ខាតពីការប្តូររូបិយប័ណ្ណ - សុទ្ធ		(៥៩២.១៦២)	-	(៦៣៦.៨៦២)	-
		<u>៣៧.៨៩៦.២២៥</u>	<u>២២.១៩១.៥២៤</u>	<u>៩៦.២១៥.៧២៦</u>	<u>៥៧.៦៤០.២៨១</u>
ចំណេញប្រតិបត្តិការ		១២	៤៤៣.០៩៧	៣.១៧០.២៨៨	៧.៣៧១.៥០៥
ចំណូលការប្រាក់	១២	២៤៦.៥៤៤	៤៤៣.០៩៧	៣.១៧០.២៨៨	៧.៣៧១.៥០៥
ចំណាយការប្រាក់	១២	(៧.០៦៧.៤៨៥)	៤៤៧.២៩៨	(១២.៥៧៧.០០៤)	(៨.៦៤៥.៥១២)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		៣១០.៧៥១	៩២៣.៤៩២	១.៧៦៣.៥៧២	៦.១៩៧.៥០៨
ចំណាយពន្ធ	១៣	(៣.៩៣៤.៤៤២)	(៥.៤០៥.០៤០)	(១៧.២៤២.៩៧៥)	(១៧.០៤១.៩២៨)
ចំណេញក្នុងការិយបរិច្ឆេទ		២៧.៨១៦.៦០៩	២១.៦៦៧.៨៧៩	៦៩.៥២០.៦០៥	៤៩.១៥៦.៥៨០
ចំណូលលម្អិតផ្សេងៗ		-	-	-	-
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		<u>២៧.៨១៦.៦០៩</u>	<u>២១.៦៦៧.៨៧៩</u>	<u>៦៩.៥២០.៦០៥</u>	<u>៤៩.១៥៦.៥៨០</u>
ចំណេញក្នុង១ភាគហ៊ុន(ជាប្រាក់រៀល)របស់ភាគហ៊ុននិក រ.ទ.ស.ភ ក្នុងការិយបរិច្ឆេទនេះមានដូចខាងក្រោម៖					
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	១៤	៣១២,០៦	២៤៩,១៣	៧៩៩,៨៦	៤៥២,១៤
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	១៤	៣១២,០៦	២៤៩,១៣	៧៩៩,៨៦	៤៥២,១៤

កំណត់សម្គាល់៖

- (១) របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប ត្រូវបានរៀបចំឡើងដោយផ្អែកលើការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនសង្ខេប

សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	ដើមទុន គិតជាពាន់រៀល	ទុនបម្រុង គិតជាពាន់រៀល	ចំណេញរក្សាទុក គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០		៥៤១.២២៧.២៨២	៣៣៩.១៨៥.៤៤៤	៣៣.២៩១.៩១៣	៩១៣.៧០៤.៦៣៩
ចំណេញក្នុងការិយបរិច្ឆេទតំណាង ឱ្យលទ្ធផលលម្អិតសរុបក្នុង ការិយបរិច្ឆេទ		-	-	៦៩.៥៦៦.០៣៥	៦៩.៥៦៦.០៣៥
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅគណនីទុនបម្រុង ភាគលាភ	៦	-	១៣.២៨៨.០៨៩	(១៣.២៨៨.០៨៩)	-
		-	-	(២០.០០៣.៨២៧)	(២០.០០៣.៨២៧)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	១៣.២៨៨.០៨៩	(៣៣.២៩១.៩១៦)	(២០.០០៣.៨២៧)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ ^(១)		៥៤១.២២៧.២៨២	៣៥២.៤៧៣.៥៣៣	៦៩.៥៦៦.០៣២	៩៦៣.២៦៦.៨៤៧
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩		៥៤១.២២៧.២៨២	២៨៤.៥០៣.៦៣៦	៧៣.៦០៧.១៦៨	៨៩៩.៣៣៨.០៨៦
ចំណេញក្នុងការិយបរិច្ឆេទតំណាង ឱ្យលទ្ធផលលម្អិតសរុបក្នុង ការិយបរិច្ឆេទ		-	-	៣៩.៣២៤.៣៤៦	៣៩.៣២៤.៣៤៦
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅគណនីទុនបម្រុង ភាគលាភ	៦	-	៥៤.៦៨១.៨០៨	(៥៤.៦៨១.៨០៨)	-
		-	-	(១៨.៩២៥.៣៦០)	(១៨.៩២៥.៣៦០)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	៥៤.៦៨១.៨០៨	(៧៣.៦០៧.១៦៨)	(១៨.៩២៥.៣៦០)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៩ ^(២)		៥៤១.២២៧.២៨២	៣៣៩.១៨៥.៤៤៤	៣៩.៣២៤.៣៤៦	៩១៩.៧៣៧.០៧២

កំណត់សម្គាល់៖

- (១) របាយការណ៍បម្រែបម្រួលមូលធនសង្ខេប គួរតែអានជាមួយនឹងព័ត៌មានហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេប

សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ កញ្ញា ២០២០ ^(១)	៣០ កញ្ញា ២០១៩ ^(២)
		គិតជាពាន់រៀល	គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		៨៦.៨០៩.០១០	៥៦.៣៦៦.២៧៤
និយ័តកម្ម៖			
រំលស់ទ្រព្យសកម្មអរូបី		១.៨០៥.៩៥៧	១.៦១៥.១៥៣
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	(១.៦៣៥.២៦៧)	(១.៦០៤.៧៩៥)
រំលស់ទ្រព្យសកម្មរូបី	៤	៣៦.១២៨.៨៨៨	៣៥.៥០៣.៩២៥
ចំណូលការប្រាក់	១២	(៣.១៧០.២៨៨)	(៧.៣៧១.៥០៥)
ចំណាយការប្រាក់	១២	១២.៥៧៧.០០៤	៨.៦៤៥.៥១២
ការជំរះបញ្ជីចេញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	១.៤៨៣.៦៧៣	៤៧៩.៥៤៨
ការប្រែប្រួលនៃឱនភាពលើឥណទានផ្តល់ឲ្យបុគ្គលិក		(១៣០.៤៣៧)	(២.៥៥៦.៥៦៣)
		<hr/>	<hr/>
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		១៣៣.៨៦៨.៥៤០	៩១.០៧៧.៥៤៩
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		២១.៧៣៩.៩៩២	(៩.៧៥០.៩២០)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		(៣០.៦៥៧.៣៩៨)	(១.២៤៩.៥៥១)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ		(៩២.៥៦០.៩៤៣)	(៨.៩៥៣.៥០៥)
កិច្ចសន្យាទ្រព្យសកម្ម		(២៣.៧៩៣.៣៨៣)	(១១.៧៤៦.៦០៧)
កិច្ចសន្យាបំណុល		១.៧៤០.១៧៥	៣.០៣៣.៤៣៤
ប្រាក់កំរៃរបស់អតិថិជន		៣.៤៦២.៦៥៨	៤.៨៥៥.២០៩
		<hr/>	<hr/>
សាច់ប្រាក់បានមកពីប្រតិបត្តិការ		១៣.៧៩៩.៦៤១	៦៧.២៦៥.៦០៩
ពន្ធលើប្រាក់ចំណូលបានបង់		(៨.៦២១.៥៣៩)	(៧.៧៣៩.៥១៨)
		<hr/>	<hr/>
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ		៥.១៧៨.១០២	៥៩.៥២៦.០៩១
		<hr/>	<hr/>
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	(៩០.៦១០.៥៨២)	(៦៥.០៤២.៤៦៩)
ការទិញទ្រព្យសកម្មអរូបី		(២៥៦.៧៣៩)	(១០១.៧៣៤)
មូលធនការប្រាក់លើទ្រព្យសម្បត្តិដែលមានលក្ខណៈគ្រប់គ្រាន់		(២.៦៤៩.៦៤៦)	(១.៩៩៥.៣៧០)
ទឹកប្រាក់សំណងពីឥណទានផ្តល់ឲ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់		-	១១២.៣៦៥
(ការដាក់ទុន)/ចំណូលពីការជំរះបញ្ជីពីការវិនិយោគរយៈពេលខ្លី		(១៨.០៨៦.២៤០)	១៥.៦២៥.២៥២
ការប្រាក់បានទទួល		៨៧៩.០៣៤	១.១៧០.៥១១
		<hr/>	<hr/>
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(១១០.៧២៤.១៧៣)	(៥០.២៣១.៤៤៥)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេប

សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
		៣០ កញ្ញា ២០២០ ^(១) គិតជាពាន់រៀល	៣០ កញ្ញា ២០១៩ ^(២) គិតជាពាន់រៀល
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភដែលបានបង់		(១៤.៨៨៥.៣៦០)	(២.៨៣៨.៨០៤)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		១៥៥.១៥២.៥៣៧	៣៥.២៨៨.០៤១
ការប្រាក់បានបង់		(១.៥៧៣.៦៤៥)	(៥.២៩៤.៧០៩)
ការបង់សងប្រាក់កម្ចី		(២៦.៩៧២.០១២)	(៣២.១១៦.១៧០)
សាច់ប្រាក់សុទ្ធបានមកពី/(ប្រើក្នុង)សកម្មភាពហិរញ្ញប្បទាន		១១១.៧២១.៥២០	(៤.៩៦១.៦៤២)
កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		៦.១៧៥.៤៤៩	៤.៣៣៣.០០៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		៥៥.២១២.០៧០	១៣.៣៥៣.៧៥៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		៦១.៣៨៧.៥១៩	១៧.៦៨៦.៧៦២

កំណត់សម្គាល់៖

- (១) របាយការណ៍លំហូរសាច់ប្រាក់សង្ខេបត្រូវបានរៀបចំឡើងដោយយោងទៅលើត្រីមាសហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១. ព័ត៌មានអំពីក្រុមហ៊ុន

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ Et/២០១២ ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យចុះបញ្ជីរបស់ រ.ទ.ស.ភ មានទីតាំងស្ថិតនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រាក់រៀលដែល រ.ទ.ស.ភ កំពុងប្រើប្រាស់ផងដែរ។

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់ សាធារណជននៅរាជធានីភ្នំពេញ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការជួសជុល និងថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធ ចែកចាយទឹកស្អាត និងអនាម័យ
- ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់
- ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
- ធានាឲ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នមិនត្រូវបានធ្វើសវនកម្ម ហើយត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន។ របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ គួរតែត្រូវបានអានផ្តុំផ្សំ ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងកំណត់សម្គាល់មួយចំនួនដែលអមជាមួយ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

កំណត់សម្គាល់មួយចំនួន ត្រូវបានជ្រើសរើសដាក់ភ្ជាប់មកជាមួយដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗ សម្រាប់ការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់ រ.ទ.ស.ក ចាប់គិតពីត្រីមាសច្រើនទី៣១ ខែធ្នូ ឆ្នាំ២០១៩។

គោលការណ៍គណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសមស្របទៅនឹងគោលការណ៍ និងវិធីសាស្ត្រដែលបានអនុវត្តនៅក្នុង ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លើកលែងតែការអនុវត្តនៃស្តង់ដារគណនេយ្យ វិសោធនកម្ម និងបំណកស្រាយផ្សេងៗខាងក្រោម៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ សេចក្តីព្រាងលើក្របខណ្ឌទស្សនទានក្នុងស្តង់ដារ ស.រ.ហ.អ.ក	១ មករា ២០២០
វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ និយមន័យនៃអាជីវកម្ម	១ មករា ២០២០
វិសោធនកម្មលើ ស.គ.អ.ក ១ និង ស.គ.អ.ក ៨ និយមន័យនៃភាពជាសារវន្ត	១ មករា ២០២០
វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ ស.គ.អ.ក ៣៩ និង ស.រ.ហ.អ.ក ៧ កំណែទម្រង់អត្រាការប្រាក់	១ មករា ២០២០
វិសោធនកម្មលើ ស.រ.ហ.អ.ក ១៦ កូរ៉េដ-១៩ ទាក់ទងនឹងការជួលសម្បទាន	១ មិថុនា ២០២០ (អនុវត្តជំហ្លង)

វិសោធនកម្មលើ សេចក្តីព្រាងលើក្របខណ្ឌទស្សនទានក្នុងស្តង់ដារ ស.រ.ហ.អ.ក

រួមជាមួយក្របខណ្ឌនៃទស្សនៈដែលបានកែសម្រួលនេះ IASB បានធ្វើវិសោធនកម្មសេចក្តីយោងទៅក្របខណ្ឌគោលគំនិតក្នុងស្តង់ដារ ស.រ.ហ.អ.ក ដែលរួមមានការកែប្រែច្បាប់ ស.រ.ហ.អ.ក ២ ស.រ.ហ.អ.ក ៦ ស.រ.ហ.អ.ក ១៤ ស.គ.អ.ក ១ ស.គ.អ.ក ៨ ស.គ.អ.ក ៣៤ ស.គ.អ.ក ៣៧ ស.គ.អ.ក ៣៨ ការបកស្រាយលេខ ១២ ១៩ ២០ និង ២២ ក៏មានគណៈកម្មាធិការការបកប្រែស្តង់ដារ -៣២។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ និយមន័យនៃអាជីវកម្ម

វិសោធនកម្មនេះបានផ្លាស់ប្តូរនិយមន័យនៃអាជីវកម្ម ដើម្បីជួយក្រុមហ៊ុនកំណត់ថាតើការទិញដែលបានធ្វើគឺជាអាជីវកម្ម ឬក្រុមទ្រព្យសកម្ម។

និយមន័យថ្មីនៃអាជីវកម្ម គឺជាសកម្មភាពរួមគ្នា និងទ្រព្យសកម្មដែលមានសមត្ថភាពរៀបចំ និងគ្រប់គ្រងសម្រាប់គោលបំណងផ្តល់ទំនិញ ឬសេវាកម្មដល់អតិថិជន បង្កើតប្រាក់ចំណូលវិនិយោគ (ដូចជាភាគលាភ ឬការប្រាក់) ឬបង្កើតប្រាក់ចំណូលផ្សេងទៀតពីសកម្មភាពធម្មតា។

នេះបញ្ជាក់ថាលទ្ធផលនៃអាជីវកម្ម គឺផ្តល់ទំនិញនិងសេវាកម្មដល់អតិថិជន។ វាផ្ទុយពីនិយមន័យមុនដែលផ្តោតលើអត្ថប្រយោជន៍សេដ្ឋកិច្ចដល់វិនិយោគិន និងអ្នកដទៃ។

វិសោធនកម្មនេះក៏បញ្ជាក់ដែរថា ដើម្បីចាត់ទុកថាជាអាជីវកម្ម ការទិញត្រូវតែរួមបញ្ចូល លទ្ធផលនិងដំណើរការសំខាន់ ដែលរួមបញ្ចូលគ្នាយ៉ាងសំខាន់ក្នុងការបង្កើតលទ្ធផល។ វិសោធនកម្ម រួមមានក្របខណ្ឌដើម្បីជួយនៅពេលវាយតម្លៃនៅពេលដែលមានការបញ្ចូល និងដំណើរការសំខាន់ៗ ដែលរួមមានសម្រាប់ក្រុមហ៊ុនដំណាក់កាលដំបូងដែលមិនទាន់បានបង្កើតលទ្ធផលនៅឡើយ។

លើសពីនេះទៀតវិសោធនកម្មបានណែនាំ "Concentration test" ដើម្បីសំរេចចិត្តអនុញ្ញាតឱ្យមានការវាយតម្លៃសាមញ្ញមួយចំនួនសំណុំសកម្មភាព និងទ្រព្យសកម្មដែលទទួលបានគឺជាអាជីវកម្មឬយ៉ាងណា។ ការធ្វើតេស្តនេះអាចត្រូវបានអនុវត្តដោយលើប្រតិបត្តិការដោយមូលដ្ឋានប្រតិបត្តិការ។ ប្រតិបត្តិការមួយនឹងចាត់ទុកថាជាការទិញទ្រព្យសកម្មមួយ (ពោលគឺមិនមែនអាជីវកម្មមួយ) ប្រសិនបើតម្លៃទ្រព្យសកម្មសរុបដែលបានទទួលទាំងអស់ត្រូវបានប្រមូលផ្តុំក្នុងទ្រព្យសកម្មដែលអាចកំណត់អត្តសញ្ញាណ ឬក្រុមដែលមានទ្រព្យសកម្មដែលអាចកំណត់អត្តសញ្ញាណបាន។



៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

វិសោធនកម្មលើ ស.គ.អ.ក ១ និង ស.គ.អ.ក ៨ និយមន័យនៃភាពជាសារវន្ត

វិសោធនកម្មត្រូវបានបញ្ជាក់នៅក្នុងនិយមន័យនៃភាពជាសារវន្ត នៅក្នុងបរិបទដែល ស.រ.ហ.អ.ក បានអនុវត្ត។ គំនិតដែលភាពជាសារវន្ត និងមិនមែនជាសារវន្ត គឺមានសារៈសំខាន់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាម ស.រ.ហ.អ.ក ការផ្លាស់ប្តូរនិយមន័យអាចជះឥទ្ធិពលជាមូលដ្ឋានទៅ អ្នករៀបចំក្នុងការវិនិច្ឆ័យក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

និយមន័យថ្មីនៃភាពជាសារវន្ត គឺជាព័ត៌មានដែលមានភាពជាសារវន្ត ប្រសិនបើមានការលុបចោល មានកំហុសឆ្គង ឬលាក់បាំង ដែលអាចរំពឹងទុកថានឹងមានឥទ្ធិពលលើការសម្រេចចិត្ត ដែលអ្នកប្រើប្រាស់ចម្បងនៃគោលបំណងទូទៅរបស់របាយការណ៍ហិរញ្ញវត្ថុ ផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុទាំងនោះ ដែលផ្តល់ព័ត៌មានហិរញ្ញវត្ថុអំពីរបាយការណ៍ជាក់លាក់របស់អង្គការ។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ ស.រ.ហ.អ.ក ៣៩ និង ស.រ.ហ.អ.ក ៧ កំណែទម្រង់អត្រាការប្រាក់

វិសោធនកម្មនេះនឹងប៉ះពាល់ដល់ស្ថាប័នណាដែលអនុវត្តនូវគណនីការពារហានិភ័យនៃស.រ.ហ.អ.ក ៩ ឬស.គ.អ.ក ៣៩ ទៅលើទំនាក់ទំនងនៃការពារហានិភ័យដែលប៉ះពាល់ដោយផ្ទាល់ ដោយសារកំណែទម្រង់អត្រាការប្រាក់។

យោងទៅតាមវិសោធនកម្មនេះ ស្ថាប័នអាចអនុវត្តតម្រូវការនៃគណនីការពារហានិភ័យដោយសន្មតថាកំណែទម្រង់អត្រាការប្រាក់មិនធ្វើឲ្យមានការប្រែប្រួលខ្លាំងបណ្តាលមកពីកំណែទម្រង់នេះ។

ការផ្លាស់ប្តូរនេះនឹងអនុវត្ត ទៅលើទំនាក់ទំនងនៃការពារហានិភ័យទាំងឡាយណា ដែលមានផលប៉ះពាល់ដោយផ្ទាល់ពីកំណែទម្រង់អត្រាការប្រាក់នេះ។

វិសោធនកម្មលើ ស.រ.ហ.អ.ក ១៦ កូរីដ-១៩ ទាក់ទងនឹងការជួលសម្បទាន

ស.រ.ហ.អ.ក ៩ ១៦ ត្រូវបានធ្វើវិសោធនកម្មដូចជា៖

- (ក) ផ្តល់ជូនភតិកៈនូវការលើកលែងពីតម្រូវការដើម្បីកំណត់ថាតើកូរីដ-១៩ ទាក់ទងនឹងការជួលសម្បទាន គឺជាការកែប្រែភតិសន្យាឬទេ និង
- (ខ) ត្រូវការឱ្យភតិកៈដែលអនុវត្តនូវការលើកលែងចំពោះគណនេយ្យសម្រាប់កូរីដ-១៩ ទាក់ទងនឹងការជួលសម្បទានឱ្យដូចជាមិនបានជួលការកែប្រែភតិសន្យា។
ការអនុវត្តជាក់ស្តែង អនុវត្តតែចំពោះការជួលសម្បទានដែលជាផលប៉ះពាល់ផ្ទាល់នៃការរាតត្បាតនៃជម្ងឺឆ្លង កូរីដ-១៩ និងលុះត្រាតែមានលក្ខខណ្ឌដូចខាងក្រោមត្រូវបានបំពេញ៖
 - (ក) ការផ្លាស់ប្តូរនៃការទូទាត់ថ្លៃជួល អាចធ្វើឱ្យមានការកែប្រែនូវតម្លៃតបស្នងសម្រាប់ភតិសន្យាដែលមានចំនួនច្រើនដូចគ្នា ឬតិចជាង ដែលធ្វើឱ្យតម្លៃតបស្នងសម្រាប់ភតិសន្យាមានការផ្លាស់ប្តូរមុនពេលភ្លាមៗ
 - (ខ) ការកាត់បន្ថយណាមួយនៃការទូទាត់ភតិសន្យា អាចជះឥទ្ធិពលតែការទូទាត់ដែលមានកាលកំណត់សងដូចដើម ឬមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និង
 - (គ) មិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះលក្ខខណ្ឌផ្សេងទៀតនៃភតិសន្យាទេ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ខាងក្រោមនេះគឺជាស្តង់ដារគណនេយ្យ វិសោធនកម្ម និងការបកស្រាយ ដែលបានចេញផ្សាយរួច ប៉ុន្តែ រ.ទ.ស.ភ ពុំទាន់បានអនុវត្ត៖

	ថ្ងៃចូលជាធរមាន
<i>កំណែទម្រង់អត្រាការប្រាក់ - ដំណាក់កាលទី២</i> (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ ស.គ.អ.ក ៣៦ ស.រ.ហ.អ.ក ៧ ស.រ.ហ.អ.ក ៤ ស.រ.ហ.អ.ក ១៦)	១ មករា ២០២១
ការកែលម្អប្រចាំឆ្នាំលើស្តង់ដារ ស.រ.ហ.អ.ក ២០១៨ - ២០២០	១ មករា ២០២២
វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ <i>ឯកសារយោងទៅនឹងក្របខណ្ឌគណនេយ្យ</i>	១ មករា ២០២២
វិសោធនកម្មលើ ស.គ.អ.ក ១៦ <i>ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ - ចំណូលពីការលក់មុន</i> <i>នឹងមានបំណងក្នុងការប្រើប្រាស់</i>	១ មករា ២០២២
វិសោធនកម្មលើ ស.គ.អ.ក ៣៧ <i>កិច្ចសន្យាសុគតស្នាញ - ចំណាយនៃការបំពេញកិច្ចសន្យា</i>	១ មករា ២០២២
វិសោធនកម្មលើ ស.គ.អ.ក ១ <i>ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង</i>	១ មករា ២០២៣
ស.ក.អ.ហ.រ.១៧ <i>កិច្ចសន្យាធានារ៉ាប់រង</i>	១ មករា ២០២៣
វិសោធនកម្មលើ ស.រ.ហ.អ.ក ១៧ <i>កិច្ចសន្យាធានារ៉ាប់រង</i>	១ មករា ២០២៣
វិសោធនកម្មលើ ស.រ.ហ.អ.ក ៤ <i>កិច្ចសន្យាធានារ៉ាប់រង - ការពង្រីកការលើកលែងជា</i> <i>បណ្តោះអាសន្នពីការអនុវត្ត ស.ក.អ.ហ.រ. ៩</i>	១ មករា ២០២៣
វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.រ.ហ.អ.ក ២៨ <i>ការលក់ ឬការចែកចាយនៃទ្រព្យ</i> <i>រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួមទុន</i>	ពន្យា

រ.ទ.ស.ភ កំពុងវិភាគលើផលប៉ះពាល់ក្នុងការអនុវត្តស្តង់ដារគណនេយ្យ វិសោធនកម្ម និងការបកស្រាយ ទាំងនេះ ដោយហេតុថាក្រុមប្រឹក្សាភិបាលពុំទាន់មានជំហរ ដើម្បីសន្និដ្ឋានលើផលប៉ះពាល់ដែលមានសក្តានុពល លើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅឡើយទេ។

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តស្តង់ដារគណនេយ្យ និងការបកស្រាយមានដូចខាងក្រោម៖

កំណែទម្រង់អត្រាការប្រាក់ - ដំណាក់កាលទី២ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ ស.គ.អ.ក ៣៦ ស.រ.ហ.អ.ក ៧ ស.រ.ហ.អ.ក ៤ ស.រ.ហ.អ.ក ១៦)

ការផ្លាស់ប្តូរនៅក្នុង *កំណែទម្រង់គោលនៃអត្រាការប្រាក់ - ដំណាក់កាលទី ២* (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ ស.គ.អ.ក ៣៩ ស.រ.ហ.អ.ក ៧ ស.រ.ហ.អ.ក ៤ និង ស.រ.ហ.អ.ក ១៦) សំដៅទៅលើការ ផ្លាស់ប្តូរអត្រាការប្រាក់យោង ដូចជាអត្រាផ្តល់ដោយអន្តរជាតិនៅទីក្រុងឡុងដ៍ (“LIBOR”) និងអត្រាផ្តល់ ដោយអន្តរជាតិអឺរ៉ុប (“EURIBO”) ជាមួយនឹងអត្រាការប្រាក់ជំនួស។ ការធ្វើវិសោធនកម្មទាំងនេះអនុវត្តចាប់ពី ដំណាក់កាលដំបូងនៃការផ្តល់ជំនួយសង្គ្រោះដែលទាក់ទងនឹងអត្រាការប្រាក់អន្តរជាតិ (“IBOR”) ដែលបាន ចេញនៅខែកញ្ញា ឆ្នាំ២០១៩ ។

កំណែទម្រង់ IBOR នាំមកនូវផលប៉ះពាល់សំខាន់ៗជាច្រើនសម្រាប់អង្គការដែលរាយការណ៍នៅក្រោម ស.រ.ហ.អ.ក ក្នុងកំឡុងពេលមិនច្បាស់លាស់មុនពេលដែល IBOR ត្រូវបានជំនួស (ជំនួសបញ្ហាពីមុន) ក៏ដូចជា នៅពេលដែល IBOR ត្រូវបានជំនួស (ជំនួសបញ្ហា) ទាំងពីផងដែរ។ ដំណាក់កាលដំបូងនៃការធ្វើវិសោធនកម្ម ផ្តោតតែទៅលើជំនួសបញ្ហាពីមុនដែលទាក់ទងនឹងតម្រូវការគណនេយ្យទប់ស្កាត់ហានិភ័យ ។ ដំណាក់កាលទី ២ នៃការផ្តល់ជំនួយសង្គ្រោះបន្ទាន់ផ្តោតលើបញ្ហាជំនួសទាក់ទងនឹងគណនេយ្យទប់ស្កាត់ហានិភ័យ និងផ្នែក គណនេយ្យ ផ្សេងទៀត។



៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ការកែលម្អប្រចាំឆ្នាំលើស្តង់ដារ ស.រ.ហ.អ.ក ២០១៨ - ២០២០

ការកែលម្អប្រចាំឆ្នាំលើស្តង់ដារកែតម្រូវដូចខាងក្រោម៖

- ស.រ.ហ.អ.ក ១ ការអនុម័តប្រើលើកដំបូងតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអនុវត្តកថាខណ្ឌ យ១៦ (ក) នៃស.រ.ហ.អ.ក ១ ដើម្បីវាស់វែងភាពខុសគ្នាពីការបកប្រែបុគ្គល ដោយប្រើចំនួនទឹកប្រាក់ដែលបានរាយការណ៍ដោយក្រុមហ៊ុនមេ ផ្អែកលើកាលបរិច្ឆេទនៃការផ្លាស់ប្តូរទៅជា ស.រ.ហ.អ.ក របស់ក្រុមហ៊ុនមេ។
- ស.រ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ បញ្ជាក់ពីថ្លៃឈ្នួលដែលបានរាប់បញ្ចូលក្នុង “១០ ភាគរយ” នៃការធ្វើតេស្តក្នុងកថាខណ្ឌ ខ.៣.៣.៦ នៃ ស.រ.ហ.អ.ក ៩ ដើម្បីវាយតម្លៃថាតើគួរតែមិនទទួលស្គាល់បំណុលហិរញ្ញវត្ថុ បកស្រាយថាមានតែថ្លៃឈ្នួលដែលបានបង់ ឬទទួលស្គាល់រវាងអង្គភាព (អ្នកខ្ចី) និងអ្នកខ្ចីរួមបញ្ចូលទាំងឈ្នួលដែលបានបង់ឬទទួលក្នុងនាមបានដោយអង្គភាព ឬអ្នកខ្ចីត្រូវបានរាប់បញ្ចូល។
- ស.រ.ហ.អ.ក ១៦ ភតិសន្យា ធ្វើវិសោធនកម្មឧទាហរណ៍ទី ១៣ ដើម្បីលុបឧទាហរណ៍នៃការការសងត្រឡប់នៃការកែលំអអគារដោយភតិបតី ដើម្បីដោះស្រាយការភ័ន្តច្រឡំដែលអាចកើតមានទាក់ទងទៅនឹងប្រព្រឹត្តិកម្មនៃប្រាក់លើកទឹកចិត្តភតិសន្យា ដែលអាចកើតឡើងដោយសារតែការប្រាក់លើកទឹកចិត្តភតិសន្យាត្រូវបានបង្ហាញនៅក្នុងឧទាហរណ៍នោះ និង
- ស.គ.អ.ក ៤១ ភសិកម្ម ដើម្បីដកចេញនូវតម្រូវការក្នុងការមិនរាប់បញ្ចូលលំហូរសាច់ប្រាក់ពន្ធ នៅពេលវាយតម្លៃសមរម្យនៃទ្រព្យសកម្មជីវសាស្ត្រដោយប្រើបច្ចេកទេសនៃការគណនាតម្លៃបច្ចុប្បន្ន។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ ឯកសារយោងទៅនឹងក្របខណ្ឌគណនេយ្យ

ការធ្វើវិសោធនកម្មត្រូវបានធ្វើឡើងចំពោះស្តង់ដារគណនេយ្យផ្សេងៗដើម្បីឆ្លុះបញ្ចាំងពីបញ្ហានៃ ក្របខណ្ឌគណនេយ្យសម្រាប់របាយការណ៍ហិរញ្ញវត្ថុ និងត្រូវបានអនុវត្តចំពោះអង្គភាពដែលរកប្រាក់ចំណេញដែលមានភាពទទួលខុសត្រូវចំពោះសង្គម និងត្រូវបានតម្រូវដោយច្បាប់ដើម្បីអនុលោមតាម ស.រ.ហ.អ.ក និងអង្គភាពសម្រាប់ផលចំណេញផ្សេងទៀតដែលជ្រើសរើសអនុវត្ត ក្របខណ្ឌគណនេយ្យសម្រាប់រយៈពេលរាយការណ៍ប្រចាំឆ្នាំចាប់ផ្តើមនៅ ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ។

វិសោធនកម្មលើ ស.គ.អ.ក ១៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ - ចំណូលពីការលក់មុននឹងមានបំណងក្នុងការប្រើប្រាស់

ការធ្វើវិសោធនកម្មលើស.គ.អ.ក ១៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ហាមឃាត់ការដកថ្លៃដើមនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ដែលចំណូលពីការលក់របស់របរដែលបានផលិតខណៈពេលដែលនាំយកទ្រព្យសម្បត្តិនោះទៅទីតាំង និងលក់ខ្លួនឯងចាំបាច់ដើម្បីឱ្យមានប្រតិបត្តិការតាមការគ្រោងទុកដោយអ្នកគ្រប់គ្រង។ ផ្ទុយទៅវិញចំណូលពីការលក់របស់របរទាំងនោះ និងថ្លៃដើមនៃការផលិតរបស់របរទាំងនោះត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

វិសោធនកម្មលើ ស.គ.អ.ក. ៣៧ កិច្ចសន្យាស្មុគស្មាញ - ចំណាយនៃការបំពេញកិច្ចសន្យា

ការធ្វើវិសោធនកម្មលើ ស.គ.អ.ក. ៣៧ សំវិធានធន បំណុលយថាហេតុ និងទ្រព្យសកម្មយថាហេតុ ដើម្បីបញ្ជាក់ថា "ចំណាយបំពេញ" កិច្ចសន្យាមួយមាន "ថ្លៃដើមដែលទាក់ទងដោយផ្ទាល់ទៅនឹងកិច្ចសន្យា"។ ថ្លៃដើមដែលទាក់ទងដោយផ្ទាល់ទៅនឹងកិច្ចសន្យា អាចជាថ្លៃដើមបន្ថែមនៃការបំពេញកិច្ចសន្យានោះ (ឧទាហរណ៍ កម្លាំងពលកម្ម និងសម្ភារៈ) ឬការបែងចែកថ្លៃដើមផ្សេងៗដែលទាក់ទងដោយផ្ទាល់ទៅនឹងកិច្ចសន្យាដែលបានបំពេញ (ឧទាហរណ៍ ការបែងចែកថ្លៃរំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងឧបករណ៍ប្រើប្រាស់ក្នុងការបំពេញកិច្ចសន្យា) ។

វិសោធនកម្មលើ ស.គ.អ.ក. ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង

ស.គ.អ.ក. ១ ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកែប្រែទៅ៖

- បញ្ជាក់ថាការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែងមិនមែនផ្អែកលើសិទ្ធិដែលមាននៅចុងការិយបរិច្ឆេទនៃរបាយការណ៍
- បញ្ជាក់ថាការចាត់ថ្នាក់មិនត្រូវបានប៉ះពាល់ដោយភាពជឿជាក់ថា អង្គភាពមួយនឹងអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការពន្យារពេលនៃការទទួលខុសត្រូវ
- ពន្យល់ថាមានសិទ្ធិប្រសិនបើកិច្ចសន្យាត្រូវបានអនុវត្តនៅចុងការិយបរិច្ឆេទនៃរបាយការណ៍
- ណែនាំឱ្យបានស្គាល់និយមន័យនៃ "ការទូទាត់" ដើម្បីធ្វើឱ្យច្បាស់ថាការទូទាត់សំដៅទៅលើការផ្ទេរទៅសមភាគីនៃសាច់ប្រាក់ ឧបករណ៍មូលធន ទ្រព្យសម្បត្តិ ឬសេវាកម្មផ្សេងៗ។

ស.វ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង

ស.វ.ហ.អ.ក ១៧ ត្រូវបានជំនួសឱ្យ ស.វ.ហ.អ.ក ៤ និងតម្រូវឱ្យវាស់វែងតាមតម្លៃបច្ចុប្បន្ន ដែលការប៉ាន់ស្មានត្រូវបានវាស់វែងឡើងវិញនៃពេលរបាយការណ៍នីមួយៗ។

កិច្ចសន្យាត្រូវបានវាស់វែងដោយប្រើ៖

- អប្បហាននៃប្រូបាប៊ីលីតេលំហូរសាច់ប្រាក់
 - និយ័តកម្មហានិភ័យជាក់លាក់ និង
 - ចំណេញនៃសេវាកិច្ចសន្យា ("CSM") ដែលតំណាងឱ្យកិច្ចសន្យានៃប្រាក់ចំណេញដែលមិនទាន់បានទទួលស្គាល់ ដែលត្រូវបានគេទទួលស្គាល់ថាជាប្រាក់ចំណូលក្នុងកំឡុងពេលនៃការធានារ៉ាប់រង។
- ស្តង់ដារអនុញ្ញាតឱ្យមានជម្រើសរវាងការទទួលស្គាល់ ការផ្លាស់ប្តូរតាមអត្រាអប្បហាននៅក្នុងរបាយការណ៍ចំណូល ឬទទួលស្គាល់ដោយផ្ទាល់នៅក្នុងប្រាក់ចំណូលផ្សេងៗទៀត។ ជម្រើសនេះ គឺទំនងជាឆ្លុះបញ្ចាំងពីរបៀបដែលក្រុមហ៊ុនធានារ៉ាប់រងបកស្រាយពី ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនក្រោម ស.វ.ហ.អ.ក ៩។

ជម្រើសម្យ៉ាងទៀត គឺវិធីសាស្ត្របែងចែកបុព្វលាភ ត្រូវបានអនុញ្ញាតសម្រាប់បំណុលសម្រាប់ការធានារ៉ាប់រងដែលនៅសល់សម្រាប់កិច្ចសន្យារយៈពេលខ្លីដែលត្រូវបានបង្ហាញលើការធានារ៉ាប់រងមិនមានជីវិត។

ការផ្លាស់ប្តូរនៃការវាស់ស្ទង់ទូទៅដែលគេហៅថា សម្រាប់កិច្ចសន្យាមួយចំនួន "វិធីសាស្ត្រតំលៃអថេរ" ដែលបានបង្ហាញលើការធានារ៉ាប់រងមានជីវិត ដែលអ្នកធ្វើគោលនយោបាយ ចែករំលែកជាការទទួលបានមកវិញនូវតម្លៃមូលដ្ឋាន។ នៅពេលអនុវត្តវិធីកំណត់តម្លៃអថេរ ការប្រែប្រួលតម្លៃទីផ្សារនៃភាគហ៊ុនក្រុមហ៊ុននៃតម្លៃមូលដ្ឋាន ត្រូវបានរួមបញ្ចូលនៅក្នុងចំណេញកម្រិតនៃកិច្ចសន្យាសេវា។ ជាលទ្ធផលក្រុមហ៊ុនធានារ៉ាប់រងដែលប្រើប្រាស់វិធីសាស្ត្រនេះទំនងជាមិនសូវប្រែប្រួលខ្លាំងជាងវិធីសាស្ត្រទូទៅទេ។



៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ស.វ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង (ត)

ច្បាប់ថ្មីនេះ នឹងប៉ះពាល់ដល់របាយការណ៍ហិរញ្ញវត្ថុ និងសូចនាករលទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុនទាំងអស់ដែលបានចេញកិច្ចសន្យាធានារ៉ាប់រង ឬកិច្ចសន្យាវិនិយោគដែលមានលក្ខណៈពិសេសនៃការចូលរួម។

វិសោធនកម្មលើ ស.វ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង

វិសោធនកម្មលើ ស.វ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង ធ្វើការពន្យារកាលបរិច្ឆេទដែលចូលជាធរមានចាប់ពីរយៈពេលប្រចាំឆ្នាំចាប់ផ្តើមនៅ ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ទៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ សម្រាប់អង្គភាពដែលបានជ្រើសរើសដើម្បីពន្យារពេល ស.វ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ កាលបរិច្ឆេទដែលចាំបាច់ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

IASB បានធ្វើវិសោធនកម្ម ស.វ.ហ.អ.ក ១៧ ដូចជា៖

- កាត់បន្ថយការចំណាយ (តម្រូវការមួយចំនួនត្រូវបានធ្វើឱ្យសាមញ្ញដើម្បីកាត់បន្ថយការចំណាយដូចជាការចំណាយលើការអភិវឌ្ឍប្រព័ន្ធ);
- ធ្វើឱ្យលទ្ធផលកាន់តែងាយស្រួលពន្យល់; និង
- បន្ថយការផ្លាស់ប្តូរ (កាលបរិច្ឆេទកម្មវិធីដែលបានពន្យារពេលផ្តល់ឱ្យក្រុមហ៊ុនធានារ៉ាប់រងពេលវេលាបន្ថែមទៀតសម្រាប់ការអនុវត្តលើកដំបូង ស.វ.ហ.អ.ក ១៧ និងនៅក្នុងករណីមួយចំនួន ស.វ.ហ.អ.ក ៩ ផងដែរ និងផ្តល់នូវការសង្គ្រោះការផ្លាស់ប្តូរបន្ថែមទៀតដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃអនុវត្ត ស.វ.ហ.អ.ក ១៧ ជាលើកដំបូង) ។

វិសោធនកម្មលើ ស.ក.អ.ហ.វ. ៤ កិច្ចសន្យាធានារ៉ាប់រង - ការពង្រីកការលើកលែងជាបណ្តោះអាសន្នពីការអនុវត្ត
ស.ក.អ.ហ.វ. ៩

ស.វ.ហ.អ.ក ៤ ត្រូវបានធ្វើវិសោធនកម្មដើម្បីតម្រូវឱ្យអ្នកធានារ៉ាប់រងអនុវត្តការលើកលែងជាបណ្តោះអាសន្នពី ស.វ.ហ.អ.ក ៩ (ឧទាហរណ៍៖ អ្នកធានារ៉ាប់រងទាំងនោះដែលបន្តអនុវត្ត ស.វ.ហ.អ.ក ៣៩ (ដើម្បីអនុវត្តការអនុវត្តន៍ជាក់ស្តែងដូចគ្នានឹងអង្គភាពដែលអនុវត្ត ស.វ.ហ.អ.ក ៩)។

វិសោធនកម្មលើ ស.ក.អ.ហ.វ. ១០ និង ស.ក.អ.គ. ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និង
ញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់នៅពេលដែលអង្គភាពលក់ ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹងអាជីវកម្មចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសម្បត្តិដែលមិន ឬរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់វិនិយោគិនដែលមិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
ថ្លៃដើម		
សមតុល្យដើមគ្រា/ឆ្នាំ	១.៨២៧.៥៧៩.៤៩៨	១.៦២១.៧២០.៣៤០
ការទិញបន្ថែម	១៦៣.០៦២.៤៩១	២០៧.៦៦៥.៦៣៤
ការផ្ទេរទៅទ្រព្យអរូបី	(១.៥៥១.១៥៤)	(១.០៧៧.៨១៦)
ការជម្រះចេញពីបញ្ជី	(១.៤៨៣.៦៧៣)	(៧២៨.៦៦០)
	<u>១.៩៨៧.៦០៧.១៦២</u>	<u>១.៨២៧.៥៧៩.៤៩៨</u>
រំលស់បង្គរ		
សមតុល្យដើមគ្រា/ឆ្នាំ	(៤៥៣.៥៤៧.៩៤៤)	(៤០៦.០៤០.៥១៦)
រំលស់ក្នុងគ្រា/ឆ្នាំ	(៣៦.១២៨.៨៨៨)	(៤៧.៥០៧.៤២៨)
	<u>(៤៨៩.៦៧៦.៨៣២)</u>	<u>(៤៥៣.៥៤៧.៩៤៤)</u>
សមតុល្យចុងគ្រា/ឆ្នាំ	(៤៨៩.៦៧៦.៨៣២)	(៤៥៣.៥៤៧.៩៤៤)
តម្លៃពិតគណនេយ្យ		
សមតុល្យចុងគ្រា/ឆ្នាំ	<u>១.៤៩៧.៩៣០.៣៣០</u>	<u>១.៣៧៤.០៣១.៥៥៤</u>

ក្នុងអំឡុងពេលហិរញ្ញវត្ថុ រ.ទ.ស.ភ បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២០ គិតជាពាន់រៀល	៣០ កញ្ញា ២០១៩ គិតជាពាន់រៀល
ការទិញបន្ថែម	១៦៣.០៦២.៤៩១	៧៦.៣៥៤.៦៤៤
កំណើនគណនីផ្គត់ផ្គង់ និងប្រាក់ធានាប្រតិបត្តិការ	(៦៩.៨០២.២៦៣)	(៩.៣១៦.៨០៥)
មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(២.៦៤៩.៦៤៦)	(១.៩៩៥.៣៧០)
	<u>៩០.៦១០.៥៨២</u>	<u>៦៥.០៤២.៤៦៩</u>
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ទូទាត់ជាសាច់ប្រាក់	<u>៩០.៦១០.៥៨២</u>	<u>៦៥.០៤២.៤៦៩</u>

៥. ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេល៤ខែ ទៅ១២ខែ ហើយទទួលបានការប្រាក់ពី ២,០០% ដល់ ៤,០០% (២០១៩៖ ៤,០០%) ក្នុងមួយឆ្នាំ។

ការវិនិយោគរយៈពេលខ្លីរួមមាន ប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ៣៧,១ពាន់លានរៀល (២០១៩៖ ១៧,៩ពាន់លានរៀល) ដែលតម្កល់ទុកជាពិសេសសម្រាប់ការបង់កាតព្វកិច្ចសោធននិវត្តន៍បុគ្គលិកដែលត្រូវចូលនិវត្តន៍ ដែលមានសិទ្ធិទទួលអត្ថប្រយោជន៍ពេលចូលនិវត្តន៍នៅក្នុងគម្រោងនេះ។



៦. ទុនបម្រុង

	ដើមទុន បម្រុង គិតជាពាន់រៀល	ទុនបម្រុង តាមច្បាប់ គិតជាពាន់រៀល	ទុនបម្រុង ទូទៅ គិតជាពាន់រៀល	ទុនបម្រុងសម្រាប់ ការអភិវឌ្ឍន៍ គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
នាថ្ងៃទី១ មករា					
២០២០	១.៦៤៨.៤៣៥	២៦.០៣៥.៧៨៩	២៦.០៣៥.៧៨៩	២៨៥.៤៦៥.៤៣១	៣៣៩.១៨៥.៤៤៤
ផ្ទេរពីចំណេញរក្សាទុក	-	១.៦៦៤.៥៩៦	១.៦៦៤.៥៩៦	៩.៩៥៨.៨៩៧	១៣.២៨៨.០៨៩
នាថ្ងៃទី៣០ កញ្ញា					
២០២០	១.៦៤៨.៤៣៥	២៧.៧០០.៣៨៥	២៧.៧០០.៣៨៥	២៩៥.៤២៤.៣២៨	៣៥២.៤៧៣.៥៣៣
(មិនបានធ្វើសវនកម្ម)	១.៦៤៨.៤៣៥	២៧.៧០០.៣៨៥	២៧.៧០០.៣៨៥	២៩៥.៤២៤.៣២៨	៣៥២.៤៧៣.៥៣៣
នាថ្ងៃទី១ មករា					
២០១៩	១.៦៤៨.៤៣៥	២២.៣៥៥.៤៣៣	២២.៣៥៥.៤៣៣	២៣៨.១៤៤.៣៣៥	២៨៤.៥០៣.៦៣៦
ផ្ទេរពីចំណេញរក្សាទុក	-	៣.៦៨០.៣៥៦	៣.៦៨០.៣៥៦	៤៧.៣២១.០៩៦	៥៤.៦៨១.៨០៨
នាថ្ងៃទី៣១ ធ្នូ២០១៩					
(បានធ្វើសវនកម្ម)	១.៦៤៨.៤៣៥	២៦.០៣៥.៧៨៩	២៦.០៣៥.៧៨៩	២៨៥.៤៦៥.៤៣១	៣៣៩.១៨៥.៤៤៤

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាភិបាលបានអនុម័តផ្ទេរប្រាក់ចំណេញរក្សាទុកទៅគណនី ទុនបម្រុង ដែលមានទឹកប្រាក់ចំនួន ១៣,២ពាន់លានរៀល។

យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថាប្រាក់ ចំណេញរបស់ រ.ទ.ស.ភ បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់ដូចខាង ក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍន៍។

៧. ប្រាក់កម្ចី

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
ប្រាក់កម្ចីរយៈពេលវែង		
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (“AFD”) - ឥណទានលេខ ១០៧៥ ០៣ S	-	៤.៥៨២.៦០៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - (“JICA”)	៤៩.៤០៨.៥៩៩	៤៩.៤២៥.០៧៩
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី (“ADB”)	៣៦.៧៨៧.៥២៦	៣៨.២៤២.៥០០
AFD - ឥណទានលេខ ១១២១ ០១ F	៦៧.៧០១.៧១៨	៨២.៥១២.៤៩៩
AFD - ឥណទានលេខ ១១៧៤ ០១ P	១៣៩.៩៥០.៩៥៥	១២៩.១៨៥.៤៦២
AFD - ឥណទានលេខ ១១៧៦ ០១ S	៦៧.៥៣៥.២៨១	-
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៧៨.២៥៨.៣០៥	-
	៤៣៩.៦៤២.៣៨៤	៣០៣.៩៤៨.១៤៤

ប្រាក់កម្ចីរយៈពេលខ្លី		
AFD - ឥណទានលេខ ១០៧៥ ០៣ S	៩.៦៩៧.៥០៣	៩.១៧៥.៦២៦
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA	១.៨០៥.៩៣៥	១.៨២៧.៦៤៦
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ADB	២.៣៧៣.៣៨៩	២.៤៨៥.០៣៨
AFD - ឥណទានលេខ ១១២១ ០១ F	១៩.៣៥២.៤១៥	១៨.៤១១.០៤៧
AFD - ឥណទានលេខ ១១៧៤ ០១ P	៥៦៧.២១៨	១.២៣៧.៣៤១
AFD - ឥណទានលេខ ១១៧៦ ០១ S	២០៩.៦៩៩	-
EIB	២០៧.៩១០	-
	៣៤.២១៤.០៦៩	៣៣.១៣៦.៦៩៨
	៤៧៣.៨៥៦.៤៥៣	៣៣៧.០៨៤.៨៤២

កាលបរិច្ឆេទផុតកំណត់របស់ប្រាក់កម្ចីនេះមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
ប្រាក់កម្ចីរយៈពេលខ្លី		
- ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ	៣៤.២១៤.០៦៩	៣៣.១៣៦.៦៩៨
ប្រាក់កម្ចីរយៈពេលវែង		
- ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ	២៣.៥១៣.៤១៣	២៦.៩៧០.៦៥៥
- ផុតកំណត់ក្នុងរយៈពេល ២ឆ្នាំ ទៅ ៥ឆ្នាំ	៦៩.៣៨១.៦២៦	៦៧.១៦៤.១៥៥
- ផុតកំណត់ក្នុងរយៈពេល ៥ឆ្នាំ	៣៤៦.៧៤៧.៣៤៥	២០៩.៨១៣.៣៣៤
	៤៣៩.៦៤២.៣៨៤	៣០៣.៩៤៨.១៤៤
	៤៧៣.៨៥៦.៤៥៣	៣៣៧.០៨៤.៨៤២



៨. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយពីរដ្ឋាភិបាល គិតជាពាន់រៀល	ជំនួយពី JICA គិតជាពាន់រៀល	ជំនួយផ្សេងៗ គិតជាពាន់រៀល	សរុបរួម គិតជាពាន់រៀល
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រំលស់	៤.៣៧៣.១៤៨ (៩៩.៣៨០)	១៥.៨៧៨.៣៨២ (១.៥១៧.៥៩១)	៧០៨.៣០៨ (១៨.២៩៦)	២០.៩៥៩.៨៣៨ (១.៦៣៥.២៦៧)
សមតុល្យនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	៤.២៧៣.៧៦៨	១៤.៣៦០.៧៩១	៦៩០.០១២	១៩.៣២៤.៥៧១
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ រំលស់	៤.៤១១.២៦៥ (៣៨.១១៧)	១៧.៩៨៧.០៦១ (២.១០៨.៦៧៩)	៧៣២.៧០៣ (២៤.៣៩៥)	២៣.១៣១.០២៩ (២.១៧១.១៩១)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (បានធ្វើសវនកម្ម)	៤.៣៧៣.១៤៨	១៥.៨៧៨.៣៨២	៧០៨.៣០៨	២០.៩៥៩.៨៣៨

៩. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលវែង		
ប្រាក់កក់របស់អតិថិជន	៦៤.២៧៦.៩២០	៦០.៨១៤.២៦២
ប្រាក់ធានាប្រតិបត្តិការ	-	៤.៥៨៤.៦១៧
	<u>៦៤.២៧៦.៩២០</u>	<u>៦៥.៣៩៨.៨៧៩</u>
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី		
ភាគីទីបី	១០០.០២៩.២៧១	១៣.៤០១.៧៦៦
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលខ្លី		
ប្រាក់បង្ករលើកទឹកចិត្តបុគ្គលិក	៧.៤៣៤.០៦៨	៨.២៦១.៦៨០
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៣៥.០១១.៦៧៨	២៥.២៩៤.៧៤៧
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	៣៣៣.៣៧៣	១.២៩៥.១០៧
ប្រាក់ធានាប្រតិបត្តិការ	៦៧.៣៧២	៦៧.៣៤៥
ភាគលាភដែលត្រូវបង់	២៨.០៨៩.៨១០	២២.៩៧១.៣៤៣
ទឹកប្រាក់ជំពាក់អ្នកជាប់កិច្ចសន្យា	-	១១៣.០៦៦.៨៨៥
ពន្ធត្រូវបង់ផ្សេងៗ	២០៥.៨៥៨	១៦២.៤៦៨
ប្រាក់បង្ករអតីតភាពការងារ	៦.០៩៣.៧១២	៧.៤៥៧.៤៦៥
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៦.៣៤០.៥៩៤	៤.៦៨២.៥២៧
	<u>៨៣.៥៧៦.៤៦៥</u>	<u>១៨៣.២៥៩.៥៦៧</u>
	<u>១៨៧.៨៥៣.៣៨៦</u>	<u>១៩៦.៦៦១.៣៣៧</u>
	<u>២៤៧.៨៨២.៦៥៦</u>	<u>២៦២.០៦០.២១២</u>

១០. កិច្ចសន្យាទ្រព្យសកម្ម និងបំណុល

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	៤.៧៥៨.៦៧៣	២.៩១៦.៧១៦
ចំណូលបង្កពីការលក់ទឹកស្អាត	៣២.៣៥៥.៧៩៣	១០.៤០៤.៣៦៧
	<u>៣៧.១១៤.៤៦៦</u>	<u>១៣.៣២១.០៨៣</u>
កិច្ចសន្យាបំណុល		
ចំណូលមិនទាន់សម្រេច	(៥.២៧៨)	(៥.២៧៨)
ចំណូលពន្យ	(៤.៦១១.១៥៧)	(២.៨៧០.៩៨២)
	<u>(៤.៦១៦.៤៣៥)</u>	<u>(២.៨៧៦.២៦០)</u>
	<u>៣២.៤៩៨.០៣១</u>	<u>១០.៤៤៤.៨២៣</u>

១១. ភាគលាភ

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានតម្លៃ២៣០រៀលក្នុងមួយហ៊ុន និងមានភាគលាភសរុបចំនួន ២០ពាន់លាន រៀលជូនភាគហ៊ុននិក។

១២. បំណុល/(បំណាយ) ការប្រាក់

	មិនបានធ្វើសវនកម្ម			
	សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី ៣០ កញ្ញា ២០២០ គិតជាពាន់រៀល	៣០កញ្ញា ២០១៩ គិតជាពាន់រៀល	សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ កញ្ញា ២០២០ គិតជាពាន់រៀល	៣០កញ្ញា ២០១៩ គិតជាពាន់រៀល
ចំណូលហិរញ្ញវត្ថុ:				
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (ក)	២៤៦.៥៤៤	១៨១.២៧៤	៧៥៨.០១៥	៤៨៨.៩០៨
- ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	-	៤.២៥២.៦៦៩	២.៤១២.២៧៣	៦.៨៨០.៧២២
- ចំណូលការប្រាក់ពីឥណទានផ្តល់ឲ្យរដ្ឋាករទឹក ខេត្តពោធិ៍សាត់	-	១៥៤	-	១.៨៧៥
	<u>២៤៦.៥៤៤</u>	<u>៤.៤៣៤.០៩៧</u>	<u>៣.១៧០.២៨៨</u>	<u>៧.៣៧១.៥០៥</u>
ចំណាយការប្រាក់:				
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(១.៣៥១.៥៣៧)	៨១៩.៣៤០	(៣.៦៧១.៨៣៨)	(៤.២១៧.៣៥០)
- ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	(៦.៧២០.២៧៥)	(១.០៥០.១០០)	(១១.៥៥៤.៨១២)	(៦.៤២៣.៥៣២)
- ចំណាយការប្រាក់ដែលបានធ្វើមូលធនកម្មលើ ទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់	១.០០៤.៣២៧	៦៧៨.០៥៨	២.៦៤៩.៦៤៦	១.៩៩៥.៣៧០
	<u>(៧.០៦៧.៤៨៥)</u>	<u>៤៤៧.២៩៨</u>	<u>(១២.៥៧៧.០០៤)</u>	<u>(៨.៦៤៥.៥១២)</u>
	<u>(៦.៨២០.៩៤១)</u>	<u>៤.៨៨១.៣៩៥</u>	<u>(៩.៤០៦.៧១៦)</u>	<u>(១.២៧៤.០០៧)</u>



១២. ចំណូល/(ចំណាយ)ការប្រាក់ (ត)

- (ក) ចំណូលការប្រាក់ គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗ ដែលធ្វើនៅក្នុងធនាគារ ក្នុងស្រុកក្នុងឆ្នាំ។
- (ខ) ចំណាយការប្រាក់ គឺជាការប្រាក់លើប្រាក់កម្ចីពី AFD និងប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB និង JICA ។

១៣. ចំណាយពន្ធ

នៅក្រោមច្បាប់សារពើពន្ធ រ.ទ.ស.ភ មានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ២០% (២០១៩៖ ២០%) នៃចំណេញត្រូវបង់ពន្ធ ឬពន្ធអប្បបរមា ១% (២០១៩៖ ១%) នៃផលរបបសរុបហើយជ្រើសរើសយកមួយណា ដែលខ្ពស់ជាងគេ។ វាតំណាងអោយទឹកប្រាក់អប្បបរមា ដែលត្រូវបង់ជូនទៅអាជ្ញាធរពន្ធដារ។ ក្រុមហ៊ុនមាន ចំណូលពន្ធលើប្រាក់ចំណេញលើសបំណុលពន្ធអប្បបរមា ដូច្នេះក្រុមហ៊ុនមិនមានកាតព្វកិច្ចបង់ពន្ធអប្បបរមាឡើយ។ ពន្ធដែលត្រូវបង់លុះត្រាតែក្រុមហ៊ុនស្ថិតនៅក្នុងស្ថានភាពខាតបង់ពន្ធ។ ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធនេះទោះបី ជាក្រុមហ៊ុនស្ថិតក្នុងស្ថានភាពខាតបង់ក៏ដោយ។

១៤. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (Basic earnings per share)

ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុន របស់ រ.ទ.ស.ភ ចែកនឹងចំនួនភាគហ៊ុនមធ្យម (Weighted average) ដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	មិនបានធ្វើសវនកម្ម		មិនបានធ្វើសវនកម្ម	
	សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩
ប្រាក់ចំណេញរបស់ភាគហ៊ុនិក (គិតជាពាន់រៀល)	២៧.១៤០.៨៤២	២១.៦៦៧.៨៧៩	៦៩.៥៦៦.០៣៥	៣៩.៣២៤.៣៤៦
ចំនួនភាគហ៊ុនមធ្យម	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (គិតជាពាន់រៀល)	៣១២,០៦	២៤៩,១៣	៧៩៩,៨៦	៤៥២,១៤

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ (Diluted earnings per share)

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតា ដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមដំណាច់ការិយបរិច្ឆេទនេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជា ភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយ ភាគហ៊ុនជាមូលដ្ឋាន។

១៥. ប្រតិបត្តិការសាងសង់

(ក) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនឹងសម្ព័ន្ធព្យាបាលក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២០ គិតជាពាន់រៀល	៣០ កញ្ញា ២០១៩ គិតជាពាន់រៀល
ក្រុមហ៊ុនក្រោមការគ្រប់គ្រងតែមួយ		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ		
ការប្រាក់ដែលបានបង់លើប្រាក់កម្ចី	៣.៩១៥.២២២	៩.២៨៨.៤០៧
រដ្ឋាករទឹកខេត្តពោធិ៍សាត់		
ការប្រាក់ដែលទទួលបានលើឥណទាន	-	១.៨៧៦
	៣.៩១៥.២២២	៩.២៩០.២៨៣

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ

អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ ក្នុងការិយបរិច្ឆេទនេះមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២០ គិតជាពាន់រៀល	៣០ កញ្ញា ២០១៩ គិតជាពាន់រៀល
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	១.៧២៨.៣៨០	១.៦១០.៧២០
អត្ថប្រយោជន៍សោធននិវត្ត	-	-
	១.៧២៨.៣៨០	១.៦១០.៧២០

១៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អដែលអាចកើតឡើង ដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ក. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជាឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្មដែលត្រូវទទួលពី អតិថិជន។ អាយុកាលឥណទានរបស់ រ.ទ.ស.ភ មានរយៈពេល ១ខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើ ការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទាន អោយបានទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។



១៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅលើ មូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាងសកម្មដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

គ. ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ រ.ទ.ស.ភ គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារហើយសំខាន់ជាងនេះទៀត គឺរក្សាអោយបានការលាយឡំគ្នារបស់អត្រាថេរ និងអត្រាអថេររបស់កម្ចីដោយប្រុងប្រយ័ត្ន។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ ដេរីវេទីវ ឧបករណ៍ហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ ប្រាក់បំណុលដែលត្រូវសងនោះទេ។

១៧. ចំណាយជាប់កិច្ចសន្យា

នៅចុងត្រីមាសនៃការិយបរិច្ឆេទនេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើទ្រព្យសកម្មខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២០ គិតជាពាន់រៀល	ធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	៦១២.៦១៧.៨០៧	៧១៥.៦៥០.១៨១
សេវាផ្តល់ការប្រឹក្សាយោបល់	១១.៣២២.៧៧៦	៦៩៩.០១៤
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	១.០៦៣	១.០៥៦
	៦២៣.៩៤១.៦៤៦	៧១៦.៣៥០.២៥១

១៨. ព្រឹត្តិការណ៍សំខាន់ៗក្នុងរយៈពេលនៃរបាយការណ៍

អង្គការសុខភាពពិភពលោកបានប្រកាសថាជម្ងឺឆ្លងវីរុសកូរ៉ូណា (“កូវីដ-១៩”) ជាជម្ងឺរាតត្បាតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ផ្អែកលើការវាយតម្លៃ និងព័ត៌មានដែលមាននៅក្នុងការិយបរិច្ឆេទនៃការអនុញ្ញាតរបាយការណ៍ហិរញ្ញវត្ថុ រ.ទ.ស.ភ មានលំហូរសាច់ប្រាក់គ្រប់គ្រាន់ និងឥណទានមិនទាន់ដកសម្រាប់បំពេញតម្រូវការសន្ទនីយភាពរបស់ខ្លួននៅក្នុងរយៈពេល ១២ ខែបន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍។ រ.ទ.ស.ភ មិនបានរំពឹងថានឹងមានការរំខានដល់ការផ្គត់ផ្គង់ និងបន្តតាមដានថវិកា និងតម្រូវការប្រតិបត្តិការរបស់ខ្លួន។

ផ្នែកទី ៤.- ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១- ការវិភាគចំណូល

រ.ទ.ស.ភ. មានចំណូលពេញលេញគឺចំណូលបានមកពីការលក់ទឹក សេវាសាងសង់ និងចំណូលផ្សេងៗ។

- **ចំណូលបានមកពីការលក់ទឹករួមមាន:** ចំណូលពីការប្រើប្រាស់ប្រភេទជីវភាពអាជីវកម្មឧស្សាហកម្មអង្គការរដ្ឋប្រចាំខ្លួន និងអ្នកលក់ទឹកបន្ត។ ចំណូលទាំងនេះត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធតាមការកាត់កងជាមួយអប្បហារវិភាជន៍ និងឥណទានហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹកដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។ ការធ្វើវិក្កយបត្រនៃការប្រើប្រាស់ទឹកត្រូវបានធ្វើឡើងក្នុងរយៈពេលរៀងរាល់២ខែម្តង។

- **ចំណូលបានពីសេវាសាងសង់:** គឺជាចំណូលបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹក ដែល រ.ទ.ស.ភ. បានសាងសង់ជូនក្រុមហ៊ុនសំណង់មួយ។

- **ចំណូលផ្សេងៗរួមមាន:** ចំណូលបានមកពីការថែទាំនាឡិកាលក់សម្ភារតបណ្តាញទឹកការដាក់ពិន័យពីការប្រើប្រាស់ទឹកពុំមានការអនុញ្ញាតពី រ.ទ.ស.ភ. និងផ្សេងៗ។

- **ចំណូលថែទាំនាឡិកា:** គឺជាចំណូលបានពីថ្លៃឈ្នួលថែទាំនាឡិកាដោយគិតថ្លៃ៥០រៀលក្នុងទំហំនាឡិកា១៥ម.ម. ផ្អែកតាមទំហំនាឡិកាជារៀងរាល់ខែ។ ចំណូលនេះត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្តូរនាឡិកាជូនអតិថិជននាពេលអនាគត។
- **ចំណូលពីការលក់សម្ភារតបណ្តាញទឹក:** គឺជាចំណូលទទួលបានពីការលក់នាឡិកាស្ទង់ទឹកបំពង់ និងសម្ភារតភ្ជាប់។
- **ចំណូលពីការដាក់ពិន័យ:** គឺជាចំណូលទទួលបានពីការដាក់ពិន័យលើការបង់ថ្លៃប្រើប្រាស់ទឹកយឺតយ៉ាវ និងពិន័យលើបទល្មើសតបណ្តាញទឹកដោយពុំមានការអនុញ្ញាតពី រ.ទ.ស.ភ.។
- **ចំណូលផ្សេងៗ:** គឺជាចំណូលទទួលបានមកពីការរួមចំណែករបស់អតិថិជនប្រភេទពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងការវិនិយោគសម្រាប់ការភ្ជាប់បណ្តាញពិសេសចូលទីតាំងផ្ទាល់របស់ពួកគេ។ ក្រៅពីនោះគឺជាចំណូលដែលទទួលបានពីកម្រៃសេវាលើការទាញថ្លៃថែទាំលូទឹកស្អុយ របស់សាលារាជធានីភ្នំពេញ។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

	ត្រីមាសទី៣ ឆ្នាំ២០២០ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០១៩ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណូលសរុប	៨៦.៥៨៥.០៧១	៦៣.៩៣១.១៩៩	២២.៦៥៣.៨៧២	៣៥,៤៣%

រ.ទ.ស.ភ. មានចំណូលសរុប៨៦.៥៨៥.០៧១.០០០រៀលសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និង៦៣.៩៣១.១៩៩.០០០រៀលសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានទឹកប្រាក់កើនឡើងចំនួន ២២.៦៥៣.៨៧២.០០០រៀល ស្មើនឹង៣៥,៤៣%។

យើងឃើញថាកត្តាដែលធ្វើឲ្យកើនឡើងនេះមូលហេតុចម្បងគឺដោយសារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ចំណូលពីការលក់ទឹកស្អាតបានកើនឡើងចំនួន ១៥.២៩១.៦៧៨.០០០រៀល ស្មើនឹង២៧,៤២% និងកម្រៃពីការសាងសង់ មានការកើនឡើងប្រមាណ៣២១,៩៣% ស្មើនឹងចំនួន៥.៩៨០.៤៥៣.០០០រៀល ទៀតសោតចំណូលផ្សេងៗក៏បានកើនឡើងប្រមាណ៧២,៧៧% ស្មើនឹងចំនួន៣.២៤០.២៩៩.០០០រៀល ។



ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

២- ការវិភាគចំណូលតាមផ្នែក

ការវិភាគចំណូលតាមផ្នែករបស់រ.ទ.ស.ភ. មានដូចខាងក្រោម៖

	ត្រីមាសទី៣ ឆ្នាំ២០២០ (ពាន់រៀល)		ត្រីមាសទី៣ ឆ្នាំ២០១៩ (ពាន់រៀល)	
	ចំណូល	ប្រភេទ	ចំណូល	ប្រភេទ
ចំណូលថ្លៃលក់ទឹក	៧១.០៥៣.៧៨៩	៨២,០៦%	៥៥.៧៦២.១១១	៨៧,២២%
ចំណូលពីសេវាសាងសង់	៧.៨៣៨.១២០	៩,០៥%	១.៨៥៧.៦៦៧	២,៩១%
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណ	-	-	១.៨៥៨.៥៥៨	២,៩១%
ចំណូលផ្សេងៗ	៧.៦៩៣.១៦២	៨,៨៩%	៤.៤៥២.៨៦៣	៦,៩៧%

មានតែប្រាក់ចំណូលតាមប្រភេទជាសារវន្តត្រូវបានលើកឡើងសម្រាប់ការវិភាគខាងក្រោម៖

➤ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ២០១៩

	ត្រីមាសទី៣ ឆ្នាំ២០២០		ត្រីមាសទី៣ ឆ្នាំ២០១៩		បម្រែបម្រួល		
	បរិមាណ (ម ^៣)	ទឹកប្រាក់ (ពាន់រៀល)	បរិមាណ (ម ^៣)	ទឹកប្រាក់ (ពាន់រៀល)	បរិមាណ (ម ^៣)	ទឹកប្រាក់ (ពាន់រៀល)	ទឹកប្រាក់ (ភាគរយ)
ការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ	២៧.៨០៤.៤០០	២៩.២៧១.៧៩៣	២៧.៧៩៨.២៦៥	២៤.៦៦៩.៥១៩	៦.១៣៥	៤.៦០២.២៧៤	១៨,៦៦%
ការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	១៩.៣៨៨.១២៨	៣៣.៣៣៥.៥៦០	២០.០៣១.៣៦១	២៣.៨៣៦.៣៧៣	(៦៤៣.២៣៣)	៩.៤៩៩.១៨៧	៣៩,៨៥%
ការលក់ទឹកស្អាតជូនគ្រឹះស្ថានសាធារណៈ	១.៥២២.៨៧៥	៣.៨០៧.១៨៤	១.០៩៧.៩៣១	១.១៣០.៨៧២	៤២៤.៩៤៤	២.៦៧៦.៣១២	២៣៦,៦៦%
ចំណូលផ្សេងៗ	-	៧.៦៩៣.១៦២	-	៤.៤៥២.៨៦៣	-	៣.២៤០.២៩៩	៧២,៧៧%

- ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (ប្រភេទដីវភាព)

រ.ទ.ស.ភ. មានចំណូលថ្លៃទឹកដីវភាពចំនួន២៩.២៧១.៧៩៣.០០០រៀលសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និង២៤.៦៦៩.៥១៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានទឹកប្រាក់កើនឡើងចំនួន ៤.៦០២.២៧៤.០០០រៀល ស្មើនឹង១៨,៦៦%។ ការកើនឡើងនេះដោយសារចំនួនអតិថិជនបានកើនឡើងចំនួន ១២.៥៧៤បណ្តាញ ពី ៣១៩.៣៧២បណ្តាញ ទៅ ៣៣១.៩៤៦បណ្តាញ ហើយការប្រើប្រាស់ទឹកក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ០,២ម៉ែត្រគូប ពី២៧,៩០ម៉ែត្រគូប ទៅ ២៨,១០ម៉ែត្រគូប ថ្លៃលក់ទឹកមធ្យមបានកើនឡើងចំនួន ១៦៥,៣៣រៀល/ម៉ែត្រគូប ពី ៨៨៧,៤៥រៀល/ម៉ែត្រគូប ទៅ ១.០៥២,៧៨រៀល/ម៉ែត្រគូប។

- ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម (ប្រភេទអាជីវកម្ម និងឧស្សាហកម្ម)

រ.ទ.ស.ភ. មានចំណូលថ្លៃទឹកប្រភេទអាជីវកម្ម និងឧស្សាហកម្មចំនួន៣៣.៣៣៥.៥៦០.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និង២៣.៨៣៦.៣៧៣.០០០រៀលសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានទឹកប្រាក់កើនឡើងចំនួន៩.៤៩៩.១៨៧.០០០រៀលស្មើនឹង៣៩,៨៥%។ យើងឃើញថាកំណើននេះកើនឡើងដោយសារចំនួនអតិថិជនបានកើនឡើងចំនួន ៦.៣៣៨ បណ្តាញ ពី ៦០.៨០៤បណ្តាញ ទៅ ៦៧.១៤២បណ្តាញ ហើយថ្លៃលក់ទឹកមធ្យមក៏បានកើនឡើងចំនួន៥២៩,៤៣រៀល/ម៉ែត្រគូប ពី ១.១៨៩,៩៥រៀល/ម៉ែត្រគូប ទៅ១.៧១៩,៣៨រៀល/ម៉ែត្រគូប ទោះបីជាការប្រើប្រាស់ទឹកក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន ៩,៩៤ ម៉ែត្រគូប ពី១០៥,៩៤ម៉ែត្រគូបទៅ ៩៦,០០ម៉ែត្រគូប ក៏ដោយ។

- ចំណូលបានពីការលក់ទឹកស្អាតជូនគ្រឹះស្ថានសាធារណៈ (ប្រភេទអង្គការរដ្ឋ)

រ.ទ.ស.ភ. មានចំណូលពីការលក់ទឹកស្អាតជូនគ្រឹះស្ថានសាធារណៈចំនួន៣.៨០៧.១៨៤.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និង១.១៣០.៨៧២.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានទឹកប្រាក់កើនឡើងចំនួន ២.៦៧៦.៣១២.០០០រៀលស្មើនឹង២៣៦,៦៦%។ យើងឃើញថាកំណើននេះកើនឡើងដោយសារចំនួនអតិថិជនបានកើនឡើងចំនួន៥១បណ្តាញ ពី ៦៨៩បណ្តាញ ទៅ ៧៤០បណ្តាញ ហើយការប្រើប្រាស់ទឹកក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ៣០៤,៨៧ ម៉ែត្រគូប ពី៥១៩,៦២ម៉ែត្រគូប ទៅ ៨២៤,៤៩ម៉ែត្រគូប។

- ចំណូលផ្សេងៗ

រ.ទ.ស.ភ. មានចំណូលផ្សេងៗចំនួន៧.៦៩៣.១៦២.០០០រៀល សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និង ៤.៤៥២.៨៦៣.០០០រៀល សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានទឹកប្រាក់កើនឡើងចំនួន៣.២៤០.២៩៩.០០០រៀល ស្មើនឹង៧២,៧៧%។ យើងឃើញមូលហេតុចម្បងនៃការកើនឡើងនេះគឺដោយសារចំណូលពីសេវាបានកើនឡើងចំនួន ៣.៤៤៤.៥៩០.០០០រៀល ស្មើនឹង១២៤,៦៥% ទោះបីជាចំណូលពីការពិន័យ-រំលឹកមានការថយចុះចំនួន៣៧៥.៨៥៦.០០០រៀល ស្មើនឹង៧៨,២៨% ក៏ដោយ។

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៣-ការវិភាគគំលាតចំណេញដុល

រ.ទ.ស.ភ. បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់របាយការណ៍លទ្ធផលតាមប្រភេទ ដូចនេះពុំមានការបង្ហាញឲ្យឃើញនូវចំណេញដុលនោះទេ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះអាចឲ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកយកមកពិភាក្សានៅចំណុចទី៤- ការចំណេញមុនបង់ពន្ធខាងក្រោម។

៤- ការចំណេញមុនបង់ពន្ធ

ការចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការនិងចំណូល/(ចំណាយ) ការប្រាក់សុទ្ធ។ ក្នុងការពិភាក្សានិងការវិភាគនៃចំណាយប្រតិបត្តិការ យើងលើកយកចំណាយសរុបរួមយកមកពិភាក្សាដូចខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

	ត្រីមាសទី៣ ឆ្នាំ២០២០ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០១៩ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណូលសរុប	៨៦.៥៨៥.០៧១	៦៣.៩៣១.១៩៩	២២.៦៥៣.៨៧២	៣៥,៤៣%
ចំណាយសរុប	(៤៨.៦៨៨.៨៤៦)	(៤១.៧៣៩.៦៦៩)	(៦.៩៤៩.១៧៧)	១៦,៦៥%
ចំណូលការប្រាក់	២៤៦.៥៤៤	៤.៤៣៤.០៩៧	(៤.១៨៧.៥៥៣)	៩៤,៤៤%
ចំណាយការប្រាក់	(៧.០៦៧.៤៨៥)	៤៤៧.២៩៨	(៧.៥១៤.៧៨៣)	១.៦៨០,០៤%
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៣១.០៧៥.២៨៤	២៧.០៧២.៩១៩	៤.០០២.៣៦៥	១៤,៧៨%

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ៣១.០៧៥.២៨៤.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និង២៧.០៧២.៩១៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានទឹកកើនឡើងចំនួន៤.០០២.៣៦៥.០០០រៀល ស្មើនឹង១៤,៧៨%។ យើងឃើញថាការកើនឡើងនេះគឺដោយសារចំណូលសរុបមានការកើនឡើងចំនួន២២.៦៥៣.៨៧២.០០០រៀល ស្មើនឹង៣៥,៤៣% ទោះបីជាចំណាយសរុបបានកើនឡើងប្រមាណ១៦,៦៥% ស្មើនឹង៦.៩៤៩.១៧៧.០០០រៀល និងចំណាយការប្រាក់សុទ្ធក៏បានកើនឡើងប្រមាណ២៣៩,៧៣% ស្មើនឹង ១១.៧០២.៣៦៥.០០០រៀល ក៏ដោយ។

៥- ការវិភាគចំណេញក្នុងការិយបរិច្ឆេទ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារនិងអាករ ដូចនេះ រ.ទ.ស.ភ. មានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណេញជាប់ពន្ធនូវអត្រា២០%។ ដោយឡែកពន្ធលើប្រាក់ចំណេញដែលជាប់អត្រា២០% បានមកពីលទ្ធផលនៃប្រាក់ចំណេញគណនេយ្យ ទូទាត់ជាមួយនឹងចំណាយដែលមិនអាចកាត់កងបានក្នុងអត្រាពន្ធ ២០%។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

	ត្រីមាសទី៣ ឆ្នាំ២០២០ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០១៩ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណេញមុនបង់ពន្ធ (ក)	៣១.០៧៥.២៨៤	២៧.០៧២.៩១៩	៤.០០២.៣៦៥	១៤,៧៨%
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(៣.៩៣៤.៤៤២)	(៥.៤០៥.០៤០)	១.៤៧០.៥៩៨	២៧,២១%
ចំណេញក្នុងគ្រា	២៧.១៤០.៨៤២	២១.៦៦៧.៨៧៩	៥.៤៧២.៩៦៣	២៥,២៦%
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	១២,៦៦%	១៩,៩៦%		



ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៥- ការវិភាគចំណេញក្នុងការិយបរិច្ឆេទ (ត)

រ.ទ.ស.ក. មានចំណេញក្នុងគ្រាចំនួន ២៧.១៤០.៨៤២.០០០រៀលសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និងចំនួន២១.៦៦៧.៨៧៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានទឹកប្រាក់កើនឡើងប្រមាណ ២៥,២៦% ស្មើនឹងចំនួន៥.៤៧២.៩៦៣.០០០រៀល។ ការកើនឡើងនេះ ដោយសារចំណេញមុនបង់ពន្ធ មានការកើនឡើងប្រមាណ១៤,៧៨% ស្មើនឹងចំនួន៤.០០២.៣៥៩.០០០រៀល ហើយចំណាយពន្ធលើប្រាក់ចំណេញសម្រាប់ត្រីមាសនេះ មានការថយចុះប្រមាណ២៧,២១% ស្មើនឹងចំនួន១.៤៧០.៥៥៨.០០០រៀល ផងដែរ។

៦- ការវិភាគលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

ដោយអនុវត្តស្តីពីការចូលនិវត្តន៍ ត្រូវបានរំសាយតាំងពីដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហេតុនេះមិនមាន ផលប៉ះពាល់ដល់លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទត្រីមាសទី៣ ឆ្នាំ២០២០នេះទេ។

៧- ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាពនិងលទ្ធផលហិរញ្ញវត្ថុ

ផលចំណេញដែលទទួលបានកន្លងមក ក៏ដូចជាកំណើនពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារតែមានកត្តាគាំទ្រដូចខាងក្រោម៖

-អត្រាទឹកបាត់បង់៖ រ.ទ.ស.ក. បានប្រើប្រាស់នូវយន្តការដ៏មានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាទឹកបាត់បង់មកត្រឹម ១២,៨៩% ប៉ុណ្ណោះនៅត្រីមាសនេះ។ កត្តានេះជាកត្តាចម្បងដែលធ្វើឲ្យ រ.ទ.ស.ក. មានចេរភាពហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសរក្សានូវស្ថានភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តរភាព។

-ការបង្កើនចំនួនអតិថិជន៖ ដើម្បីទទួលបាននូវចំណូលពីការលក់ទឹកស្អាត រ.ទ.ស.ក. បានបង្កើនចំនួនអតិថិជនរបស់ខ្លួន ដោយពង្រីក ផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបំពេញផ្ទៃសេវាឲ្យបាន១០០% នៅក្នុងរាជធានីភ្នំពេញ តំបន់ ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។

-ការបង្កើនថ្លៃលក់ទឹកមធ្យម៖ តាមរយៈការស្វែងរកអតិថិជនដែលជាប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឲ្យថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ក. កើនឡើង ដោយសារតែថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះមានកម្រិតខ្ពស់ជាងអតិថិជនប្រភេទផ្សេងទៀត។

-ការគ្រប់គ្រងលើការចំណាយប្រតិបត្តិការ៖ រ.ទ.ស.ក. ធ្វើការគ្រប់គ្រងលើការចំណាយនេះ ពិសេសការចំណាយលើការប្រើប្រាស់ ថាមពលអគ្គិសនីដែលជាចំណាយដ៏ធំ និងសំខាន់ក្នុងដំណើរការប្រតិបត្តិកម្មទឹកស្អាត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ដូចជាជ្រើសរើស យកការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលអាចប្រែប្រួលទៅតាមសំពាធទឹក។ នៅឆ្នាំ២០១២ រ.ទ.ស.ក. ចាប់ផ្តើមប្រើប្រាស់ វត្ថុធាតុដើមក្នុងការធ្វើ ប្រតិបត្តិកម្មទឹកដែលមានប្រសិទ្ធភាពខ្ពស់ គឺមានតម្លៃទាប ដូចជាការប្រើប្រាស់សារធាតុបណ្តុះកក (PAC) ជំនួសសាច់ដុំ។

-ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការកិច្ចលទ្ធកម្ម៖ រ.ទ.ស.ក. បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗ សម្រាប់ដំណើរការកិច្ចលទ្ធកម្មក្នុងការទិញបំពង់ សម្ភារ និងវត្ថុធាតុដើម ដែលដំណើរការនេះឆ្លុះបញ្ចាំងឲ្យឃើញពីតម្លាភាព និងការប្រកួតប្រជែង ថ្លៃទំនិញនៅលើទីផ្សារ ដែលជាហេតុធ្វើឲ្យ រ.ទ.ស.ក. ទទួលបានការទិញនូវតម្លៃទាប តែក៏មិនមើលរំលងនូវគុណភាពនោះដែរ។

-អត្រាទាបប្រាក់៖ អត្រានេះមិនត្រឹមតែធ្វើឲ្យ រ.ទ.ស.ក. មានសន្ទនីយភាពខ្ពស់នោះទេ តែក៏ធ្វើឲ្យ រ.ទ.ស.ក. មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់ទុនបង្វិលរបស់ខ្លួនឲ្យមានប្រសិទ្ធភាពផងដែរ។

-ការគ្រប់គ្រងសាច់ប្រាក់៖ តាមរយៈអត្រាទាបប្រាក់ដែលមានកម្រិតខ្ពស់ខាងលើនេះធ្វើឲ្យ រ.ទ.ស.ក. មានលទ្ធភាពគ្រប់គ្រាន់ក្នុង ការគ្រប់គ្រងសាច់ប្រាក់ដោយទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ក្នុងការគ្រប់គ្រងនេះ រ.ទ.ស.ក. បានរក្សាទុកនូវសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាទុន -បង្វិលក្នុងរយៈពេល២ទៅ៣ខែ ឯសាច់ប្រាក់ដែលទំនេរនោះ រ.ទ.ស.ក. បានធ្វើការវិនិយោគរយៈពេលខ្លី ដោយដាក់ប្រាក់បញ្ញើមានកាលកំណត់ រយៈពេលខ្លីនៅធនាគារពាណិជ្ជ ជាមួយនឹងការទទួលបាននូវអត្រាការប្រាក់ខ្ពស់តែ រ.ទ.ស.ក. ក៏បានធ្វើការប្តឹងថ្លៃពីហានិភ័យ និងផលចំណេញ ពីអត្រាការប្រាក់ខ្ពស់នេះដែរ។

-ការជ្រើសរើសយកនូវអ្នកផ្តល់ហិរញ្ញប្បទានដែលផ្តល់អត្រាការប្រាក់ទាប៖ ដោយសារមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ ធ្វើឲ្យ រ.ទ.ស.ក. មានតម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគដូច ជាការសាងសង់រោងចក្រប្រតិបត្តិកម្មទឹកស្អាត ការតបណ្តាញមេនាទឹក និងបណ្តាញចែកចាយ។ រ.ទ.ស.ក. បានស្វែងរកដៃគូអភិវឌ្ឍន៍ជាតិដូចជាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីទទួលបាននូវ ហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប។

-ស្ថានភាពសេដ្ឋកិច្ច៖ ការប្រែប្រួលនូវស្ថានភាពសេដ្ឋកិច្ចជះឥទ្ធិពលលើមធ្យមភាគនៃការប្រើប្រាស់ទឹកក្នុងមួយបណ្តាញក្នុងមួយខែ ដែល ធ្វើឲ្យមានការប្រែប្រួលទៅលើកម្រិតនៃថ្លៃលក់ទឹកមធ្យម។

ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ដោយយោងទៅតាមការសិក្សាតម្រូវការប្រើប្រាស់ទឹកធៀបទៅនឹងកំណើនប្រជាជននៅក្នុងរាជធានីភ្នំពេញ ដោយសារការពង្រីកតំបន់ជុំវិញរាជធានីភ្នំពេញ រ.ទ.ស.ភ. នឹងត្រូវធ្វើការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលមានពីរដំហានបន្ថែមទៀតនៅបាក់ខែង។ គម្រោងវិនិយោគរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងដំហាន១ ដែលមានសមត្ថភាពផលិតទឹកស្អាតចំនួន១៩៥.០០០ម៉ែត្រគូបក្នុង១ថ្ងៃ ដែលគ្រោងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២២។ គម្រោងវិនិយោគ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធដំហាន២ នឹងចាប់ផ្តើមសាងសង់ចាប់ពីឆ្នាំ២០២១ ដែលមានសមត្ថភាពផលិតបន្ថែមចំនួន១៩៥.០០០ម៉ែត្រគូប/ថ្ងៃ ដើម្បីបំពេញតម្រូវការទឹកស្អាតចាប់ពីឆ្នាំ២០២៥។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការប្រែប្រួលនៃថ្លៃវត្ថុធាតុដើមសម្រាប់ប្រព្រឹត្តកម្មទឹកស្អាត អាចប៉ះពាល់ដល់ថ្លៃដើមផលិត ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារការចំណាយនេះមានអត្រាមិនលើសពី១០% នៃចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណាក៏ដោយ រ.ទ.ស.ភ. ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាថ្លៃវត្ថុធាតុដើមសមស្របទៅតាមតម្លៃលើទីផ្សារជាក់ស្តែង ហើយនីតិវិធីនេះក៏ផ្តល់លទ្ធភាពសម្រាប់ រ.ទ.ស.ភ. ទទួលបាននូវតម្លៃប្រកួតប្រជែង ដែលមានតម្លៃទាប។

៣- ការវិភាគលើពន្ធ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះរ.ទ.ស.ភ. មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ រ.ទ.ស.ភ. មានកាតព្វកិច្ចបង់ពន្ធអាករ ទៅតាមរបបពិត និងជាសហគ្រាសជាប់ពន្ធធំ ដែលកំណត់ដោយអត្តនាយកដ្ឋានពន្ធដារ។

៤- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ គណៈគ្រប់គ្រងយល់ថា រ.ទ.ស.ភ. ពុំមានធាតុដែលខុសពីធម្មតា និងវិសាមញ្ញនោះទេ។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ រ.ទ.ស.ភ. គឺការលក់ទឹកស្អាត ដែលជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ ចំណូលពីការលក់ទឹកស្អាតនេះ បានចូលរួមចំណែកលើសពី៨០% នៃចំណូលសរុបនៅត្រីមាសទី៣ ឆ្នាំ២០២០នេះ ហើយ រ.ទ.ស.ភ. ក៏ជាអ្នកផ្គត់ផ្គង់ដ៏ធំមុខនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។ ប្រាក់ចំណូលអាចមានការកើនឡើង អាស្រ័យទៅតាមចំនួនប្រជាពលរដ្ឋដូចជាការពង្រីករាជធានីភ្នំពេញ និងការធ្វើចំណាកស្រុករបស់ប្រជាជននៅតាមបណ្តាខេត្តមករស់នៅក្នុងរាជធានីភ្នំពេញ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ឃ.១- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់

រ.ទ.ស.ភ. បានកត់ត្រាបញ្ជីគណនេយ្យដោយប្រើប្រាស់រូបិយប័ណ្ណគោលគឺ “ប្រាក់រៀល”។ ប្រតិបត្តិការជាប្តូររូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្តូររូបិយប័ណ្ណគោលតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតដែលបណ្តាលមកពីការទូទាត់ប្រតិបត្តិការបែបនេះ ការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណបរទេសត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។

ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់

ឃ.២.១- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណូលការប្រាក់

ដោយសារនៅប្រទេសកម្ពុជាពុំមានទីផ្សាររូបិយប័ណ្ណ ដូច្នេះ រ.ទ.ស.ភ. មានលទ្ធភាពត្រឹមតែវិនិយោគរយៈពេលខ្លីលើការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល១ឆ្នាំ នៅធនាគារពាណិជ្ជក្នុងស្រុកតែប៉ុណ្ណោះ។



ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (ត)

ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់ (ត)

ឃ.២.២- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណាយការប្រាក់

រ.ទ.ស.ភ. មានប្រភពហិរញ្ញប្បទានពីរ ដែលមានអត្រាការប្រាក់ថេរ និងប្រែប្រួល។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ថេរមាន ហិរញ្ញប្បទានដែលទទួលបានតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅអត្រា ១,៦៥% និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅអត្រា ០,៦៦% ក្នុងមួយឆ្នាំ។

ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រែប្រួលមាន ហិរញ្ញប្បទានពីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅអត្រា EURIBOR ៦ខែ ដក ១,៣៥ ពិន្ទុ។ តែអត្រានេះមិនឲ្យទាបជាង ០,២៥% និងមិនខ្ពស់ជាង ៥,២១% ក្នុងឆ្នាំនោះទេ។

ឃ.២.៣- ផលប៉ះពាល់នៃថ្លៃទំនិញ

តាមរយៈដំណើរការកិច្ចលទ្ធកម្មរបស់ រ.ទ.ស.ភ. ដែលអនុលោមទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន រួមផ្សំនឹងគោលការណ៍ណែនាំផ្សេងៗ ដែលតម្រូវឲ្យ រ.ទ.ស.ភ. ធ្វើកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និងវត្ថុធាតុដើមទៅតាមតម្លៃប្រកួតប្រជែង ឬតម្លៃចរចារួច។ ទោះបីជាមានបម្រែបម្រួលនៃបរិមាណប្រើប្រាស់វត្ថុធាតុដើមក៏ដោយ វត្ថុធាតុសម្រាប់ការប្រព្រឹត្តកម្មទឹកមានចំណែកតូចបើប្រៀបធៀបនឹងការចំណាយដំណើរការនៅឆ្នាំនីមួយៗ។ គណៈគ្រប់គ្រងជឿជាក់ថា បម្រែបម្រួលនៃបរិមាណប្រើប្រាស់នេះមិនប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុរបស់សហគ្រាសឡើយ។

ង- ផលប៉ះពាល់នៃអតិផរណា

រ.ទ.ស.ភ. បានរក្សានូវថ្លៃលក់ទឹកថេរមិនប្រែប្រួលចាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៩។ ដើម្បីធ្វើការកែសម្រួលទៅតាមការប្រែប្រួលនៃអតិផរណា យើងបានធ្វើការកែសម្រួលនូវថ្លៃលក់ទឹកស្អាតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់បច្ចុប្បន្ន ហើយនៅតែរក្សាបាននូវចរន្តហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។

ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

ធុរកិច្ចរបស់ រ.ទ.ស.ភ ទទួលបានការជះឥទ្ធិពលពីគោលនយោបាយមួយចំនួន ដែលកំណត់ដោយរាជរដ្ឋាភិបាលដូចជា៖

- **ថ្លៃលក់ទឹកស្អាត៖** ដោយសារទឹកស្អាតជាតម្រូវការចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាជនទូទាំងរាជធានីភ្នំពេញ ដូច្នេះតម្លៃនេះត្រូវបានកំណត់ដោយរដ្ឋាភិបាល។
- **ការពង្រីកផ្ទៃសេវា៖** ការពង្រីកផ្ទៃសេវារបស់រ.ទ.ស.ភ. ដើម្បីផ្គត់ផ្គង់ទឹកស្អាតត្រូវបានរឹតត្បិតដោយបេសកកម្មរបស់ រ.ទ.ស.ភ. ដែលអនុញ្ញាតឲ្យផលិត និងចែកចាយទឹកសម្រាប់ការប្រើប្រាស់របស់សាធារណជននៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ ការរឹតត្បិតនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ៥២អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ភ.។
- **ការពង្រីករាជធានីភ្នំពេញ៖** រាជរដ្ឋាភិបាលមានគោលនយោបាយពង្រីករាជធានីភ្នំពេញ ដោយបញ្ចូលឃុំបន្ថែមទៀតទៅក្នុងតំបន់រាជធានីភ្នំពេញដែលធ្វើឲ្យផ្ទៃសេវារបស់ រ.ទ.ស.ភ. ក្នុងការផ្គត់ផ្គង់ទឹកស្អាតក៏ត្រូវពង្រីកបន្ថែមដែរ។
- **គោលនយោបាយពន្ធលើអចលនទ្រព្យ៖** ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ឲ្យអនុវត្តនូវប្រកាសលេខ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពី "ការប្រមូលពន្ធលើអចលនទ្រព្យ"។ អចលនទ្រព្យរបស់ រ.ទ.ស.ភ. គឺសម្រាប់បម្រើប្រព័ន្ធផលិតកម្មទឹកស្អាត ដែលអចលនទ្រព្យប្រភេទនេះត្រូវបានលើកលែងពន្ធតាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ០០៦សហវ.អពជ. ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១។

ទោះបីជាមានការរឹតត្បិតដោយគោលនយោបាយខាងលើក៏ដោយ ក៏គណៈគ្រប់គ្រងព្យាយាមរិះរកនូវគ្រប់មធ្យោបាយដើម្បីបង្កើនប្រាក់ចំណូលរបស់ រ.ទ.ស.ភ. ដើម្បីរក្សា និងធានាឲ្យបានចរន្តហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ. ផងដែរដូចជាការបង្កើតនូវខ្សែសង្វាក់ធុរកិច្ចថ្មីសម្រាប់ រ.ទ.ស.ភ.។

ផ្នែកទី ៥.- ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន

ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំមានព័ត៌មានចាំបាច់ផ្សេងទៀតត្រូវបង្ហាញទេ។



ហត្ថលេខាអភិបាល


របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ថ្ងៃអង្គារ ១០ រោច ខែកត្តិក ឆ្នាំជូត
ទោស័ក ព.ស ២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០
បានអាន និងឯកភាព



ហត្ថលេខា
ឆ៊ី សុថា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃអង្គារ ១០ រោច ខែកត្តិក ឆ្នាំជូត
ទោស័ក ព.ស ២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០
បានអាន និងឯកភាព



ហត្ថលេខា
ស៊ីម ស៊ីថា
អភិបាល



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)



: +៨៥៥(២៣) ៧២៤ ០៤៦



: ir@ppwsa.com.kh



: WWW.PPWSA.COM.KH

អគារលេខ ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ